


ကျွမ်းမိကမိကျ
AWIG-AWIG
ကျေးသဏာသဏာပကျ
DESA ADAT BUALU




ကျွမ်းမိကမိကျ
KELURAHAN BENOA
ကျွမ်းမိကမိကျ
KECAMATAN KUTA SELATAN
KABUPATEN BADUNG
ကျွမ်းမိကမိကျ
TAHUN 2018

ប្រភេទផែនការផ្ទៃដីរបស់រដ្ឋាភិបាល
PETA WAWIDANGAN KECAMATAN KUTA SELATAN



ប្រភេទផែនការតួរភូមិសាស្ត្រ
PETA WAWIDANGAN KABUPATEN BADUNG



ប្រទេស ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ

PETA WAWENGKON DESA ADAT BUALU



A golden religious emblem, likely a Sri Yantra or a similar sacred symbol. It features a Swastika at the top, a central diamond-shaped motif, and a base with a Sanskrit inscription. The entire emblem is rendered in a golden color.

(๓) บมจ.คส.ฯ ยื่นคำร้องขอคุ้มครอง

ហា ទីបសវិកតាធន៍

គា បណ្តែតបិទភាគបង្ហាញ

៣១ កាត្រូបិកតាប្យសាតវិក

ບູລິສະດີໂອນຊີວິດ ບໍ່ມີປາກຫາກ

(3) បកបន្ទាត់កើតឡើងក្នុងចំណោមបុគ្គលិកនានា គឺ "ក្តីរក" "ធន់សី"

၁၇၂။ သောမကဗျာသိ "ဗြဟ္မာ" ဟု ခေါ်ဆိုခဲ့မိ။

KASUKSMAN NIASA DESA ADAT BUALU
KELURAHAN BENOA, KECAMATAN KUTA SELATAN
KABUPATEN BADUNG



Niasa Desa Adat Bualu marupa *Paduraksa* sane mamudra bajra mawarna kuning emas makelir putih madruwe kasuksman makadi ring sor :

- (1) Paduraksa kasuksmannyane kukuh lan pageh.
- (2) Wangun paduraksa pinara tiga, inggih punika :
Ha. Tepas pinaka dasar.
Na. Palih pinaka pangawak.
Ca. Bajra pinaka murddha utawi puncak.
- (3) Sasuratan aksara Bali sane magenah ring tepas “ *Sudhakara Asta Duta*”, mapituas sangkaning kutus benjar mapaiketan dados pikukuh Desa Adat Bualu.
- (4) Pangawak madaging *tamyang mabucu lima* lan aksara suci *Ongkara* matesges :
Ha. Aksara “Ongkara” matesges Tri Murti.

គ) ក្បួនសិបបង្កើតសាស្ត្រាស្រ័យ

(១) បូរណសាស្ត្រក្បួនសិបបង្កើតសាស្ត្រាស្រ័យ

ហ) បូរណសិបបង្កើតសាស្ត្រាស្រ័យ

គ) ក្បួនសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ

(២) ប៉ះពាល់សិបបង្កើតសាស្ត្រាស្រ័យ

(៣) គំនិតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ

បឋមបូរណសិបបង្កើតសាស្ត្រាស្រ័យ(១) ក្បួនសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ
គ្រឹះសិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ
សិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ
សិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យសិបបង្កើតសាស្ត្រាស្រ័យ

Na. Tamyang bucu lima mateges Panca Sraddha.

- (5) Puncak sane marupa "*bajra*" madaging "swastika" mateges :

Ha. Bajra mapituas manah sane tiling nyujur sidaning don.

Na. Suastika pinaka pralambang Agama Hindu.

- (6) Warna kuning emas pinaka pralambang kawijayaan lan makelir putih mapituas manah suci nirmala.

- (7) Niasa Desa Adat Bualu kasuksman ipun

Mawiwit sangkaning papupulan 8 (kutus) banjar, sane kadasarin antuk manah suci nirmala, kukuh pageh lan tiling ngupadi kasukerthan jagat, saha ngajegang seni budaya Bali, Agama Hindu, sajeroning ngalaksanayang daging Tri Hita Karana macihna antuk manah suci nyujur kawijayaan.

MURDDHA WAKYA

Makadi punika pangastawan tityang majeng ring Ida Sang Hyang Parama Wisesa dumogi sidha ngamanggihin karahayuan tan kataman lara wighna maka buatan tityang sareng sami pinaka krama Desa Adat Bualu Putusing panugrahan krama Desa Adat Bualu, makarya nyurat awig-awig Desa Adat, Desa tatacara, mawas tu prasida kasidian tatujon tityang makasmi rawuhing kapungkur wekas tur maka sami pada sumuyub miwah ngamanggehang makadi linging awig-awig.

Sembah bhakti miwah pangastawan krama majeng ring paduka Bhatara - Bhatari sasuhunan sami, riantukan wantah malarapan panghyangning kalih paswécan Ida Sang Hyang Widhi Wasa asung kretawarânugraha nresti jagat jangkep rawuhing sadaging nyane sami, mawinan wénten kahuripan sekala niskala ring Bhuwana Agung miwah ring Bhuwana Alit.

Manut dresta, Désané kamanggehang dados pasayuban Krama Désa rawuhing kulawarga pawongan nyane sami, mawastu raris Désané kamanggehang pinaka pawakan Bhuwana Agung, pawongan nyane kamanggehang pinaka pawakan Bhuwana Alit.

Sotaning pawakan Bhuwana Agung, Désané taler kamanggehang pinaka pawakan bhàwa mahurip, sané kacirénin antuk wéntené pa kilit Tri Hita Kârana sané tan dados pasahang, luwiré :

- (1). Parhyangan, inggih punika sahanan genah suci maka panyiwian désa, genah ngarcana prabhàwan Ida Sang Hyang Parama Wisésa, pinaka jiwa pramanan désané;
- (2). Pawongan, inggih punika krama rawuhing warga désa maka sami sane pinaka pawakan Tri Kaya pinaka bāyu pramanan Désané, mawinan Désané prasida molah maprawretti;
- (3). Palemahan, inggih punika sahananing pakarangan, tegal, carik, miwah sètra sakakuwuban désa adat, pinaka sthùla sariran désané.

43

Awig - awig puniki ngawit puput kapingareng nemoning rahina Saniscara Tang/Pang ping 5 sasih Kapitu, Isaka 1939, tanggal 30 bulan Nopember warsa 2017 ring Wantilan LPD Desa Adat Bualu lan kaparipurnayang nemoning dina Saniscara Wuku Tambir tanggal 30 bulan Nopember warsa 2017.

BANTANG AWIG-AWIG DESA ADAT BUALU

KASUKSMAN NIASA DESA ADAT	00
MURDDHA WAKYA	1
BANTANG AWIG – AWIG DESA ADAT	3
SARGAH PERTAMA ARAN LAN WAWIDANGAN DESA	5
SARGAH KALIH PAMIKUKUH LAN PATITIS	8
SARGAH TIGA SUKERTHA TATA AGAMA/PARHYANGAN	8
Palet 1 Indik Dewa Yajnya	8
Palet 2 Indik Pitra Yajnya	13
Palet 3 Indik Butha Yajnya	18
Palet 4 Indik Manusa Yajnya	19
Palet 5 Indik Resi Yajnya	20
ARGAH EMPAT SUKERTHA TATA PAWONGAN	21
Palet 1 Indik Krama	21
Palet 2 Pamucuk Desa	30
Palet 3 Indik Kulkul	36
Palet 4 Indik Paruman	37
Palet 5 Indik Padruwen Desa	39
Palet 6 Indik Panyanggran Banjar	41
Palet 7 Indik Pawiwahan	41
Palet 8 indik Santana	43
Palet 9 Indik Nyapian	46
Palet 10 Indik Warisan	47

សំពះរំលឹកស្តីអំពីបញ្ចូលហេតុ	១០១
បញ្ចូល ក គាត់ត្រូវបានគេប្រាប់	១០១
បញ្ចូល ក្ល បង្កើនការងារ	១០២
បញ្ចូល ក្ល បង្កើនការងារ	១០២
បញ្ចូល ខ បង្កើនការងារ	១០៣
បញ្ចូល ខ បង្កើនការងារ	១០៣
បញ្ចូល ខ បង្កើនការងារ	១០៣
សំពះរំលឹកស្តីអំពីការងាររបស់ខ្លួន	១០៤
បញ្ចូល ក បង្កើនការងារ	១០៤
បញ្ចូល ក្ល បង្កើនការងារ	១០៤
បញ្ចូល ក្ល បង្កើនការងារ	១០៤
សំពះរំលឹកស្តីអំពីការងាររបស់ខ្លួន	១០៥
សំពះរំលឹកស្តីអំពីការងាររបស់ខ្លួន	១០៥
សំពះរំលឹកស្តីអំពីការងាររបស់ខ្លួន	១០៥

SARGAH LIMA SUKERTA TATA PALEMAHAN	50
Palet 1 Karang, Tegal lan Setra	50
Palet 2 Indik Setra	51
Palet 3 Indik Papayonan	52
Palet 4 Indik Wawalungan	53
Palet 5 Indik Wawangunan	54
Palet 6 Karesikan Desa Adat	54
SARGAH NEMNEM WICARA, BHAYA,DUSTA LAN PAMIDANDA	55
Palet 1 Indik Wicara.	55
Palet 2 Indik Bhaya lan Dusta	57
Palet 3 Indik Pamidanda	58
SARGAH PITU NGUWAH-NGUWUHIN AWIG-AWIG	60
SARGAH KUTUS SAMAPTA	61
LEPIHAN	00

ឯករាជ្យ
 ហេតុអ្វីបានជាអ្នក
 ហៅហៅ ១ ២

- (២២) ១. ឧបសម្ព័ន្ធនៃក្រុមប្រឹក្សាភិបាល
(២៣) ១. ឧបសម្ព័ន្ធនៃក្រុមប្រឹក្សាភិបាល
២. មន្ត្រីក្រុមប្រឹក្សាភិបាល
៣. មន្ត្រីក្រុមប្រឹក្សាភិបាល
៤. មន្ត្រីក្រុមប្រឹក្សាភិបាល
៥. មន្ត្រីក្រុមប្រឹក្សាភិបាល
(២៤) ១. ឧបសម្ព័ន្ធនៃក្រុមប្រឹក្សាភិបាល
២. មន្ត្រីក្រុមប្រឹក្សាភិបាល
៣. មន្ត្រីក្រុមប្រឹក្សាភិបាល
៤. មន្ត្រីក្រុមប្រឹក្សាភិបាល
៥. មន្ត្រីក្រុមប្រឹក្សាភិបាល

SARGAH PERTAMA
ARAN LAN WEWIDANGAN DESA
Pawos 1

- (1) Desa Adat puniki mawasta Desa Adat Bualu
- (2) Jebar kakuwub wawidangan nyane mawates nyatur :
 - ha. Sisi wetan/kangin ring Segara
 - na. Sisi kulon/kawuh ring Desa Adat Kampial
 - ca. Sisi lor/uttara ring Telaga Waja Desa Adat Tengkulung
 - ra. Sisi kidul/kelod ring Desa Adat Peminge
- (3) Desa puniki kawangun antuk karang desa utawi gebogan krama, turmaning kepah dados 8 (kutus banjar adat) babanjaran, utawi sinanggeh banjar adat, luire;
 - ha. Banjar Adat Terora sane kawangun olih :
 - 1) Tempekan, 1.
 - 2) Tempekan, 2.
 - 3) Tempekan, 3.
 - 4) Tempekan, 4.
 - na. Banjar Adat Celuk sane kawangun olih :
 - 1) Tempekan, a.
 - 2) Tempekan, b.
 - 3) Tempekan, c.
 - 4) Tempekan, d.
 - ca. Banjar adat Peken sane kawangun olih :
 - 1) Tempekan, I.
 - 2) Tempekan, II.
 - 3) Tempekan, III.

៦) រូបរាងត្រី ៦១

៧) រូបរាងត្រី ៧១

៨) រូបរាងត្រី ៨១

៣) រូបរាងត្រីកោណបញ្ចកោណ

៩) រូបរាងត្រី ៩១

១០) រូបរាងត្រី ១០១

១១) រូបរាងត្រី ១១១

១២) រូបរាងត្រី ១២១

១៣) រូបរាងត្រី ១៣១

១៤) រូបរាងត្រី ១៤១

១៥) រូបរាងត្រី ១៥១

១៦) រូបរាងត្រី ១៦១

១៧) រូបរាងត្រី ១៧១

១៨) រូបរាងត្រី ១៨១

១៩) រូបរាងត្រី ១៩១

២០) រូបរាងត្រី ២០១

៤) រូបរាងត្រីកោណបញ្ចកោណ

២១) រូបរាងត្រី ២១១

២២) រូបរាងត្រី ២២១

២៣) រូបរាងត្រី ២៣១

២៤) រូបរាងត្រី ២៤១

២៥) រូបរាងត្រី ២៥១

២៦) រូបរាងត្រី ២៦១

២៧) រូបរាងត្រី ២៧១

៥) រូបរាងត្រីកោណបញ្ចកោណ

- 4) Tempekan, IV.
- 5) Tempekan, V.
- 6) Tempekan, VI.

ra. Banjar adat Penyarikan kawangun oleh :

- 1) Tempekan, 1.
- 2) Tempekan, 2.
- 3) Tempekan 3
- 4) Tempekan 4
- 5) Tempekan 5
- 6) Tempekan 6
- 7) Tempekan 7
- 8) Tempekan 8
- 9) Tempekan 9
- 10) Tempekan 10
- 11) Tempekan 11
- 12) Tempekan 12

ka. Banjar Pande kawangun oleh :

- 1) Tempekan A
- 2) Tempekan B
- 3) Tempekan C
- 4) Tempekan D
- 5) Tempekan E
- 6) Tempekan F
- 7) Tempekan G

da. Banjar Balekembar kawangun oleh :

៧)	រូបរាងគតិ	៧
៨)	រូបរាងគតិ	៨
៩)	រូបរាងគតិ	៩
១០)	រូបរាងគតិ	១០
១១)	រូបរាងគតិ	១១
១២)	រូបរាងគតិ	១២

២) កថាបិដកបញ្ចកក្កាវៈ

៧)	រូបរាងគតិ	៧
៨)	រូបរាងគតិ	៨
៩)	រូបរាងគតិ	៩
១០)	រូបរាងគតិ	១០
១១)	រូបរាងគតិ	១១
១២)	រូបរាងគតិ	១២
១៣)	រូបរាងគតិ	១៣
១៤)	រូបរាងគតិ	១៤
១៥)	រូបរាងគតិ	១៥
១៦)	រូបរាងគតិ	១៦
១៧)	រូបរាងគតិ	១៧
១៨)	រូបរាងគតិ	១៨
១៩)	រូបរាងគតិ	១៩
២០)	រូបរាងគតិ	២០

៣) កថាបិដកបញ្ចកក្កាវៈ

៧)	រូបរាងគតិ	៧
៨)	រូបរាងគតិ	៨
៩)	រូបរាងគតិ	៩
១០)	រូបរាងគតិ	១០
១១)	រូបរាងគតិ	១១
១២)	រូបរាងគតិ	១២

- 1) Tempekan I
- 2) Tempekan II
- 3) Tempekan III
- 4) Tempekan IV
- 5) Tempekan V
- 6) Tempekan VI

ta. Banjar Bualu kawangun olih :

- 1) Tempekan 1
- 2) Tempekan 2
- 3) Tempekan 3
- 4) Tempekan 4
- 5) Tempekan 5
- 6) Tempekan 6
- 7) Tempekan 7
- 8) Tempekan 8
- 9) Tempekan 9
- 10) Tempekan 10

sa. Banjar Mumbul kawangun olih :

- 1) Tempekan a
- 2) Tempekan b
- 3) Tempekan c
- 4) Tempekan d
- 5) Tempekan e
- 6) Tempekan f

ដំពេញសិរី ॥
បដិស្សន្ទរូបគោតិកា ॥
បុរាណ ॥

រាជានុកូលបុត្របាតបដិស្សន្ទរូបគោតិកា ៖

- (ក) បញ្ញាចរិត ॥
- (ខ) ក្នុងក្រុងដំណើរ ៣៧ ឆ្នាំ ॥
- (គ) ប្រើប្រាស់ការបញ្ចប់សកលកម្ម ១១ ឆ្នាំ ॥
- (ឃ) ហេតុសមីហេតុប្រឆាំងបរិហេត ១១ ឆ្នាំ ॥
- (ង) ក្នុងក្រុងសិរីព្រះបរមរាជវាំង ១១ ឆ្នាំ ॥

បុរាណ ១១ ឆ្នាំ ॥

ប្រើប្រាស់ការបញ្ចប់សកលកម្ម ១១ ឆ្នាំ ៖

- (ក) បដិស្សន្ទរូបគោតិកា ១១ ឆ្នាំ ॥
- (ខ) ក្នុងក្រុង/ក្រុងប្រាសាទបុរាណ ១១ ឆ្នាំ ॥
- (គ) ក្នុងក្រុងសិរីព្រះបរមរាជវាំង ១១ ឆ្នាំ ॥
- (ឃ) ក្នុងក្រុងសិរីព្រះបរមរាជវាំង ១១ ឆ្នាំ ॥

ដំពេញសិរី ॥
សុភមង្គលកម្ម/បុរាណ ១១ ឆ្នាំ ॥
បុរាណ ១១ ឆ្នាំ ॥
សិរីព្រះបរមរាជវាំង ១១ ឆ្នាំ ॥
បុរាណ ១១ ឆ្នាំ ॥

- (ក) ក្នុងក្រុងសិរីព្រះបរមរាជវាំង ១១ ឆ្នាំ ៖
ហេតុសមីហេតុប្រឆាំងបរិហេត ១១ ឆ្នាំ ॥
ហេតុសមីហេតុប្រឆាំងបរិហេត ១១ ឆ្នាំ ॥

SARGAH KALIH
PAMIKUKUH LAN PATITIS

Pawos 2

- (1) Desa Adat Bualu ngamanggehang pamikukuh makadi ring sor :
- ha. Pancasila;
 - na. Undang-Undang Dasar 1945;
 - ca. Tri Hita Karana manut Sadacara Agama Hindu;
 - ra. Hak Azasi Manusia utawi HAM;
 - ka. Uger – uger saking Guru Wisesa indik Desa Adat;

Pawos 3

- (1) Luwir Patitis Desa Adat Bualu
- ha. Mikukuhin miwah ngarajegang Sang Hyang Agama Hindu;
 - na. Ngutamayang/Nginggilang tata prawertine magama;
 - ca. Ngajegang kasukertan desa saha pawongannia sekala lan niskala;
 - ra. Ngajegang kasukertan druwen desa;

SARGAH TIGA
SUKERTHA TATA AGAMA/PARHYANGAN

Palet 1

Indik Dewa Yajnya

Pawos 4

- (1) Palinggih panyiwian desa ring wawidangan desa adat Bualu luire:
- ha. Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh, Pura Dalem;
 - na. Pura Prajapati;

ສ. ບຸກບັນທຶກ

ກ. ບຸກສາດກາ

(໘) ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ:

ບ. ສາມາດສ້າງສັນ:

ຄ. ບຸກບັນທຶກ/ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນ

ຕ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນ

ງ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນ

ຈ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນ

ດ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນ

(໙) ບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ:

ບ. ສາມາດສ້າງສັນພາຍໃນສະໄໝ

(໑) ບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ:

ບ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ຄ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ສ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ກ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ຂ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ນິ. ບຸກບັນທຶກທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ບຸກບັນທຶກ

(໑) ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

(໒) ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ບ. ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ຄ. ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

ສ. ທີ່ສາມາດບາງກຸ່ມບາງກຸ່ມທີ່ສາມາດສ້າງສັນພາຍໃນສະໄໝ

- ca. Pura Melanting;
- ra. Pura Segara
- (2) Rahina piodalan soang-soang kahyangan inucap, kadi ring sor :
 - ha. Ring Kahyangan Tiga, luire :
 - 1) Pura Desa/Bale Agung, ri kala purnamaning kapat
 - 2) Pura Puseh, rikala purnamaning kapat;
 - 3) Pura Dalem, lan prajapati rikala purnamaning kedasa;
 - na. Pura Pentaran, ri kala tilem kelima
 - ca. pura segara ri kala purnamaning kelima
- (3) Pangaci ring pura inucap manut kecap sastra agama, saha kalaksanayang nista, madya, utama manut kawentenan lan pararem;
- (4) Pangempon soang-soang pura manut dresta kadi ring sor :
 - ha. Pura Desa kaempon oleh krama desa Adat Bualu lan kampil
 - na. Pura Puseh kaempon antuk krama Desa Adat Bualu
 - ca. Pura Dalem kaempon antuk Krama Desa adat Bualu lan Kampil
 - ra. Pura Penataran kaempon antuk Krama Desa adat Bualu lan Kampil
 - ka. Pura Segara kaempon olih krama menega samuh, lan kasungsung olih krama Desa Adat Bualu lan Kampil

Pawos 5

- (1) Ring soang-soang pura inucap kawentenang pamangku;
- (2) Ngadegang pamangku manut dudonan :
 - ha. Nyanjan utawi masemurang, soang-soang mapiteges mapinunas ring ajeng panataran utawi ring Pura Desa manawi ring balian sonteng, lan sapanunggilanipun;

ໂຄ. ທຸກໆຄຳສອນມີປຶກສາ

ສາ. ສະນັ້ນຈິ່ງເປັນໄປໄດ້ທີ່ຈະມີຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ

(໒) ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ:

ບາ. ການປຶກສາທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ໂຄ. ມີຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ສາ. ມີຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ກາ. ມີຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

(໓) ປຶກສາທີ່ດີກ່ວາຄຳສອນອື່ນໆ:

ບາ. ຕາມທີ່ເຫັນວ່າ ຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ໂຄ. ບໍ່ແມ່ນ ຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

(໔) ບໍ່ແມ່ນ ຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ບາ. ບາ. ມີ. ໒.

(໕) ສູ່ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ:

ບາ. ການປຶກສາທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ໂຄ. ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ສາ. ປຶກສາທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

ກາ. ມີຄຳສອນທີ່ດີກ່ວາຄຳສອນອື່ນໆ ທີ່ສຳຄັນທີ່ສຸດຄືການປຶກສາ

- na. Turunan utawi ngawaris;
 - ca. Kacatri, kapilih, katunjuk olih krama desa;
- (3) Tan kawenang kanggen pamangku luire :
- ha. Cedangga luire peceng, perot, cungh lan sapanunggilan ipun;
 - na. Sang sapasira ugi sane tan kapatutang manut pararem;
 - ca. Sakit ila, ayan, buduh, wiadin edan;
 - ra. Sane madruwe kasucian urip tan becik;
- (4) Prabea kapamangkuan :
- ha. Madiksa Widhi (ngawintenin) kamedalin saha kalaksanayang antuk sang ngadegang makadi krama desa utawi pangempon pura soang-soang;
 - na. Pitra yajnya ri wekas prade kulawarga pamangku tan mrasidayang, patut kasungkemin antuk krama desa utawi pangemong sanistania Brahma Prayascita manut pararem;
- (5) Pamangku patut ngamanggehang sasananing pamangku, luire tan wenang ajejuden miwah sane siosan;

Pawos 6

- (1) Swadarmaning pamangku luire :
- ha. Ngenterang upacara piodalan ring kahyangan utawi ring soang-soang pakubon krama;
 - na. Tan wenang salab-sulub, yan mamurug wenang pamagku inucap nyepuhin raga;
 - ca. Prade silih sinunggil pamangku kapialang utawi cuntaka, kengin nyelang pamangku siosan utawi nuwur sang sulinggih;
 - ra. Samalih yan sampun pamangku ngayah tigang rahina ring pura, kancit wenten kulawarganya padem/lina, pamangku inucap tan keneng cuntaka, sakewanten pamangku tan budal selami piodalan;

(໘) ບໍ່ໄດ້ສູ່ສິ່ງບາດເຈັບບາດເຈັບທາງກະ

ບາ ບາດກາຍສະຫຼັບສິນກະ

ສາ ບາດກາຍສະຫຼັບສິນກະ

ສາ ບາດກາຍສະຫຼັບສິນກະ/ບາດກາຍສະຫຼັບສິນກະ

ກາ ບາດກາຍສະຫຼັບສິນກະ

ບາດກາຍສະຫຼັບສິນກະ

(໙) ບາດກາຍສະຫຼັບສິນກະ

ບາ ບາດກາຍສະຫຼັບສິນກະ

ສາ ບາດກາຍສະຫຼັບສິນກະ

ສາ ບາດກາຍສະຫຼັບສິນກະ

ກາ ບາດກາຍສະຫຼັບສິນກະ

(໑໐) ບາດກາຍສະຫຼັບສິນກະ

ບາດກາຍສະຫຼັບສິນກະ

ສາດກາຍສະຫຼັບສິນກະ

(໑໑) ສາດກາຍສະຫຼັບສິນກະ

ບາ ສາດກາຍສະຫຼັບສິນກະ

໑) ສາດກາຍສະຫຼັບສິນກະ

໒) ສາດກາຍສະຫຼັບສິນກະ

໓) ສາດກາຍສະຫຼັບສິນກະ

໔) ສາດກາຍສະຫຼັບສິນກະ

ສາ ສາດກາຍສະຫຼັບສິນກະ

- (2) Petias utawi olih-olihan pamangku luire :
- ha. Panyolasan miwah sarin canang;
 - na. Upon palabha carik utawi tegal manut pararem;
 - ca. Luput pakaryan lan rarampen/raramon, padagingan keni kadi patut;
 - ra. Anutang ring dresta sane sampun mamargi

Pawos 7

- (1) Pamangku kagentosin riantukan :
- ha. Seda utawi lina;
 - na. Pinunas ngraga manawi kageringan lan sapanunggilanipun;
 - ca. Sampun puputing panemaya/sengker;
 - ra. Kawusan antuk krama manawi malaksana sane tan patut (asta dusta);
- (2) Prade pamangku kawusang sangkaning malaksana asta dusta, keni pamidanda manut pararem saha ngwaliang prabea pawintenan pecak;

Pawos 8

Kasukertan kahyangan ring desa :

- (1) Sane nenten kalugra ngaranjing kapura lwire :
- ha. Sang katiban cuntaka, makadi sebel raga :
 - 1) Sebel kandel, ngraja sewala, selami dereng maber-sih;
 - 2) Sebel sangkaning madruwe putra, sajeroning 42 rahina ;
 - 3) Sebel pangantenan, sadurung mabiakala;
 - 4) Sebel sangkaning kalayu sekaran utawi wenten kapademan manut sengker;
 - na. Sang patita utawi panak babinjat;

- ສາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ກາ ບບຸກຄະກຸນທິນີທິສາສິດຕິກຸນທິນີທິ
- ສາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ດາ ບາດສາສິດຕິກຸນທິນີທິ
- ທາ ສາສິດຕິກຸນທິນີທິ

(໘) ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ

- ບາ ທິນີທິສາສິດຕິກຸນທິນີທິ
- ດາ ທິນີທິສາສິດຕິກຸນທິນີທິ
- ສາ ທິນີທິສາສິດຕິກຸນທິນີທິ

(໙) ບາດສາສິດຕິກຸນທິນີທິ

- ບາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ດາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ສາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ກາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- ສາ ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ

(໑) ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ

ບາດສາສິດຕິກຸນທິນີທິ

- (໑) ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ
- (໒) ຍສຸມບາດສິງກຸນສາສິດຕິກຸນທິນີທິ

- ca. Makta sahananing sane kasinanggeh ngaletihin;
 - ra. Wawalungan suku pat, sajawaning ri kala mapepada;
 - ka. Mabusana sane tan manut kadi tata caraning ngaranjing kapura;
 - da. Anak alit sadurung mayusa tigang sasih;
 - ta. Sadurung polih wak-wakan (pituduh) prajuru Desa Adat/Pakraman;
- (2) Busana ngranjing kapura wenang nganutin dresta minakadi :
- ha. Ritatkala ngaturang ayah, mawastra lan nyalempot;
 - na. Ritatkala ngaturang sembah, mabusana jangkep;
 - ca. Siosan kadi ring ajeng nenten kalugra, sajawaning sampun pituduh prajuru;
- (3) Parilaksana tan kawenangan ring pura, luire :
- ha. Masuara sane kasinanggeh wak purusya, wak capala;
 - na. Makoratan/mabacin, mawarih, masanggama;
 - ca. Masumpah utawi macoran sajawaning pituduh prajuru desa;
 - ra. Ngias raga sajawaning sulinggih miwah pandita;
 - ka. Munggah tedun ring palinggih sajawaning pituduh prajuru desa;
- (4) Sang mamurug kadi kecape ring ajeng, keni pamidanda pamrayascita sapatutnya.

Pawos 9

- (1) Yan wenten jadma karawuhan ring pura, kengin kapintonin prade rumasa kasumangsayan, yan tan wiakti, jadma inucap kasisipan manut pararem;
- (2) Prade kahyangan kahanan dhurmanggala, minakadi kapanca bhaya, pamangku patut digelis nyadokang ring prajuru mangda marumang krama desa tur ngawentenang upacara sapatutnya;

ပဌမာ၊ ဌ။
 ဟိန္ဒူသီဟမဏ္ဍ။
 ဟုဗာဓါ၊ ၃၀။

ឡាវ ជា ភាសា របស់ ពួក ភាសា ឡាវ

(໔) ບຽບສາກກຽມຕາມທີ່ຢູ່ອາໄສປະຈຸບັນ

[illegible]

໔) ບາດຊະນີ (ບາດຊະນີ/ບາດຊະນີ) ॥

[illegible]

မဟာဓမ္မိ၊ ဗုဒ္ဓဗုဒ္ဓ

ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ។

(៣) ដឹកនាំក្រុមការងារទាំងនេះ

໙໑ ກາງເກາະທີ່ປຸງກຸງເກາະທີ່ສູງກວ່າທີ່ຕັ້ງກາງເກາະທີ່ຕໍ່າກວ່າ

[illegible]

(ក) ស្ទង់មតិកាត្លោះ/ៗធានៈ

២១ ត្រូវបានប្រើប្រាស់ដើម្បីបង្កើនចំណេះដឹងអំពីការងាររបស់យើង។ យើងបានប្រើប្រាស់វិធីសាស្ត្រនេះជាមួយអ្នកដែលបានចូលរួមក្នុងការងាររបស់យើង។ យើងបានប្រើប្រាស់វិធីសាស្ត្រនេះជាមួយអ្នកដែលបានចូលរួមក្នុងការងាររបស់យើង។

គ) ប្រាសាទបន្ទីរឈាម រាជធានីភ្នំពេញ ក្នុងស្ថានភាពប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានកែលម្អ និងថែទាំ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រាសាទបន្ទីរឈាម ដល់អ្នកប្រើប្រាស់។

៣១ បែកក្រុមជ្វាសលត្តិការៈ

៣) រាសាបក្សរាងក្រមកាត្លាត្និកាសាស្ត្រសាស្ត្រសាស្ត្រ

Palet 2
Indik Pitra Yadnya
Pawos 10

Dudonan pamargin Pitra Yadnya.

- (1) Pangupakaran sang padem utawi seda :
 - ha. Antuk mendem utawi ngeseng, makacihna pakingsan ring Ibu Pertiwi utawi ring Bhatara Brahma, salami nutupang prabea;
 - na. Atiwa-tiwa (upacara pangabenan/palebon);
- (2) Upakara-upacara Pitra Yadnya ri wusan kaabenang mawastu munggah daun bingin (ngroras) ri sampune punika wawu kamargiang ngalinggihang Dewa Hyang (Bhatara - Bhatari);

Pawos 11

Swadharma lan tategenan krama prade wenten prade wenten kalayu sekaran, makadi ring sor :

- (1) Sang kaduhkitan patut :
 - ha. Nyadokang ring prajuru adat tur nunas tatimbang ring kawentenang pamargin nyane;
 - na. Ngaturin krama Banjar mangda ngarombo makarya eteh- eteh sawa kadulurin panyembrama canang sakasidan antuk;
- (2) Swadarmaning Banjar/Desa :
 - ha. Kelian banjar maritatas pamargin sang kaduhkitan, napi pacang kapendem, makingsan rihin utawi lantur ka abenan;
 - na. Prade kapendem, raris kawentenang kulkul patahu olih kelian banjar utawi patajuh nyane;
 - ca. Panyanggran Banjar salanturnya :
 - 1) Soang-soang krama banjar nedunin patus manut dresta;

៨) ក្រាបបង្គំសម្រែកស្រឡាត់ស្រឡាយស្រែកស្រែក
ស្រែកស្រែក

៩) សម្លេងក្រាបបង្គំសម្រែកស្រឡាត់ស្រឡាយស្រែកស្រែក

១០) ក្រាបបង្គំសម្រែកស្រឡាត់ស្រឡាយស្រែកស្រែក

១១) ក្រាបបង្គំសម្រែកស្រឡាត់ស្រឡាយស្រែកស្រែក

(២) ប្រាសាទបង្គំសម្រែកស្រឡាត់ស្រឡាយស្រែកស្រែក
ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

ប្រាសាទស្រែកស្រែក

(៣) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

១) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

២) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៣) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៤) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៥) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៦) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៧) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៨) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក
ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

៩) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

១០) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក
ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

(៤) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

១) ស្រែកស្រែកស្រែកស្រែកស្រែកស្រែក

- 2) Ngarombo ngaryanin eteh-ete sawa saha kasareng in antuk krama, miwah sang sane rauh;
 - 3) Sami krama Banjar nganter kasetra jantos pamen demane puput;
 - 4) Tan kalugra, nginepang bangbang;
 - 5) Tan kedadosin ngaryanin bangbang ninggal genah sane utama;
- (3) Prade wenten lampus, ri kala piodalan ring Kahyangan Desa ten kedadosin mendem nyantos puput pujawali.

Pawos 12

- (1) Sane kasinanggeh kacuntakan sekadi ring sor :
 - ha. Cuntaka sangkaning kalayu sekaran/padem;
 - na. Cuntaka sangkaning ngraja sewala;
 - ca. Cuntaka sangkaning ngembasang putra;
 - ra. Cuntaka sangkaning karuron;
 - ka. Cuntaka sangkaning pawiwahan;
 - da. Cuntaka sangkaning gamia gamana;
 - ta. Cuntaka sangkaning salah timpal;
 - sa. Cuntaka prade wenten anak istri mobot nenten ka upakara pabiakawonan tur pawidhi widhana;
 - wa. Cuntaka sangkaning mamitra ngalang;
 - la. Cuntaka sangkaning wenten anak istri ngawentenang putra sadurung maupakara, pabiakawonan tur pawidhi widhana;
- (2) Sengker cuntaka manut kawentenanya makadi ring sor :
 - ha. Cuntaka kalayu sekaran, cuntakanya kantos masapuh-sapuh manut dresta;

- គ) សូត្រគក្កាពច្ចលេច្យាដំណើរចម្បងនៃក្បួនច្បាប់បូជាមិសរមិសិក្ខុ
ពច្ចលេច្យា
- ឃ) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(ហេតុបទនិព្វាន) ពមិសរមិសិក្ខុ
ក្បួនច្បាប់មិសិក្ខុ ២៤ ចម្បងនៃក្បួនច្បាប់សម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
យន្តិក្ខេបនុសាសនាបទសម្បត្តិមិសិក្ខុ
- ង) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
យន្តិក្ខេប
- ច) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
ក្បួនច្បាប់សាសនា
- ឆ) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
សំ/មិសរមិសិក្ខុសម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
សាសនាបទ/បទបទប្បញ្ញត្តិ
- ញ) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
មិសរមិសិក្ខុសម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
- ដ) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
សាសនាបទសម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
សាសនាបទសម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
- ប) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
ក្បួនច្បាប់សាសនាបទសម្បត្តិមិសិក្ខុ
- ព) ក្បួនច្បាប់សម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
ក្បួនច្បាប់សម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ
ក្បួនច្បាប់សម្បត្តិសាសនាបទសម្បត្តិមិសិក្ខុ

- (២) សូត្រគក្កិម្ពសក្កាពច្ចលេច្យាដំណើរ(និព្វាន) ពមិសរមិសិក្ខុ
- ហ) ចម្បងនៃក្បួនច្បាប់

- na. Cuntaka ngraja sewala, 3 rahina ngawit saking ngraja sewala utawi salaminine ngraja sewala;
 - ca. Cuntaka ngembasang putra, 42 rahina (abulan pitung dina) ngawit saking putrane embas, utawi ngantos sampun kupakara makambuhan tur maprayascita manut agama, lanang wiadin istri;
 - ra. Cuntaka sangkaning karuron abulan pitung dina (42 rahina) tur sampun maprayascita;
 - ka. Cuntaka sangkaning pawiwahan, cuntakanya ngantos sasampun kamar giang pabiakawonan;
 - da. Cuntaka sangkaning gamia gamana, cuntakanya ngantos sasampune kapalasang/masapihan tur sampun kawentenang pamrayascita raga miwah pamrayascita desa adat lan kahyangan;
 - ta. Cuntaka sangkaning salah timpal kapuputang sakadi ring Agama Hindu tur dresta miwah adat sane manggeh;
 - sa. Cuntaka sangkaning anak istri mobot nenten madasar antuk ngamargiang upacara pabiakawonan, cuntakannia ngantos kawentenang upacara pabia kawonan;
 - wa. Cuntaka sangkaning mamitra ngalang cuntakanya ngantos kawentenang pamargi parabian lan kamargiang upacara pabiakawonan;
 - la. Ngembasang putra nenten kawentenang upacara pawidhi widhana, cuntaka ngantos wenten putrane mameras sang putra, tur sampun kawentenang upacara manut sastra Agama Hindu;
- (3) Cuntaka sangkaning kalayu sekaran utawi sangkaning kamatian.
- ha. Mapendem cuntakan nyane :

៧) សូត្រ/សីលកថាបទប្បវេណី/ព្រះធម៌បទប្បវេណី/សមាធម៌
ប្បវេណី/ប្បវេណី(ធម៌បទប្បវេណី)។

៨) គ្រប់កថាសាស្ត្រនៃព្រះពុទ្ធសាសនា។

ក) ហេតុបទបទប្បវេណី/សូត្រគ្រប់
សិលាធម៌បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
បទប្បវេណី(ធម៌បទប្បវេណី)។

(៩) ព្រះគ្រូសូត្រប្បវេណី៖

ហ) សូត្រប្បវេណី/សូត្រប្បវេណី/សូត្រប្បវេណី។

គ) វិសាលប្បវេណី។

បទប្បវេណី/សូត្រ។

(១០) ហេតុបទបទប្បវេណី(សូត្រគ្រប់បទប្បវេណី)។

ហ) ធម៌បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
ធម៌បទប្បវេណី។

គ) ធម៌បទប្បវេណី។

(១១) បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី។

ហ) ព្រះគ្រូសូត្រប្បវេណី(សូត្រគ្រប់បទប្បវេណី)សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
សូត្រគ្រប់បទប្បវេណី។

គ) ព្រះគ្រូសូត្រប្បវេណី។

(១២) ព្រះគ្រូសូត្រប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
សូត្រគ្រប់បទប្បវេណី។

បទប្បវេណី/សូត្រ។

(១៣) បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី។

ហ) ព្រះគ្រូសូត្រប្បវេណី(សូត្រគ្រប់បទប្បវេណី)សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
សូត្រគ្រប់បទប្បវេណី។

គ) ព្រះគ្រូសូត្រប្បវេណី(សូត្រគ្រប់បទប្បវេណី)សូត្រគ្រប់បទប្បវេណី/សូត្រគ្រប់បទប្បវេណី
សូត្រគ្រប់បទប្បវេណី។

- 1) Cuntaka/sebel banjar rawuhing 3 dina riwusan mendem utawi sasampun polih pamrayascitta (masapuh-sapuh);
 - 2) Kaluarganya sajeroning pakarangan ngantos roras dina.
- na. Atiwa-tiwa utawi ngaben cuntakania :
- Sang nyambut karya Pitra Yajnya cuntakanya ngawit saking ngarancang karya rawuh riwus yajnyania (mapegat);
- (4) Tan keneng cuntaka luire :
 - ha. Sulinggih lan Pamangku Kahyangan Tiga;
 - na. Rikala piodalan;

Pawos 13

- (1) Atiwa-tiwa (pangabenan) kamargiang antuk :
 - ha. Nyawa Resi utawi nenten ngupapira sawa, santukan tan ngagah utawi manawi sawa tan kakeniang;
 - na. Sawa prateka;
- (2) Panemaya pangabenan wenten kalih soroh, luire :
 - na. Ngaben dadakan (bah bangun), kadadosang sajeroning banjar/tempekan;
 - na. Ngaben ngamasa;
- (3) Dudonan pangabenan ngawit saking ngagah sang lampus, ngeseng ngantos pangiriman utawi nganyut;

Pawos 14

- (1) Papatusan pangabenan wenten kalih soroh luire :
 - ha. Ngaben ngamasa patus nyane manut dresta miwah pararem banjar soang-soang;
 - na. Ngaben dadakan, patus nyane pateh sakadi patus padem mapendem lan kanutang ring dresta soang-soang;

- (៣) បក្សានុបក្សនីមួយៗត្រូវតែរៀបចំបញ្ជីឈ្មោះបេក្ខជនប្រឡងបោះឆ្នោត។
- (៤) ឧបសាហវន្តបេក្ខជនប្រឡងបោះឆ្នោតត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
 - (១) យ៉ាងហោចណាស់មាន ១០ ឈ្មោះបេក្ខជនប្រឡងបោះឆ្នោត។
 - (២) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៣) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៤) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៥) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៦) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៧) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៨) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (៩) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
 - (១០) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (៥) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (៦) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (៧) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (៨) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (៩) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។
- (១០) បេក្ខជនប្រឡងបោះឆ្នោតត្រូវតែមានឈ្មោះប្រកាសជាសាធារណៈ។

- (2) Pangingune ring krama banjar ngawit ngayah lan abot dangan kawentenan karya;
- (3) Upacara Pitra Yadnya sajangkep nyane kamargiang mabantang antuk Awig-awig Desa Adat lan panglaksanaan nyane kamanggehang tur kamargiang manut drestan banjar soang-soang;
- (4) Yening wenten sane lampus mewaneng pitung (7) rahine ngawit lampus dados ngemargiang upacara ngaben/mendem, nanging yening wenten larangan atiwa-tiwa utawi pujawali ring Kahyangan Desa nenten kedadosang ngaben nyantos puput pujawali;
- (5) Yening wenten sane lampus nemonin uncal balung, (penampahan galungan nyantos buda kliwon pahang) dados ngamargiang upacara ngaben sengker pitung (7) rahina, lintang saking pitung (7) rahina mangdane kapendem medaging tirta pekingsan pengentas, sajabaning Jro mangku Kahyangan Desa, yening mendem nenten matirtha pangentas tan dados ngaben, sengker, 1 warsa;
- (6) Pengabenan premangkin tan melelet kewatesin 12 dina saking padem, yening lintang ring 12 (roras) dina pamargi upacara pangabenan malelet;
- (7) Pemargi pemendeman/ngaben sane mewasta ngelangkar watang inggih punika genah sang sane lampus mesikiang margi, sane memargi dumunan sane megenah ring nampek setra;
- (8) Yening wenten krama banjar sane mendem sadereng tutug tigang dine ngawit mendem krama banjar sane tiyosan madruwe kalayusekaran tan dados mendem;

ਪ੍ਰਤੀ ੧ ਰੁ॥

ဟိန္ဒူဘာယက ၂၂

မဟုတ်ပါ။ ကရုဏာ

- [illegible]

(໘) ຂຸບສາກບາງສະໜິດໄປປະຕິບັດ:

២១ កិសេសឲ្យប្តូរក្រដាសឲ្យបានតាមការណា(ធនាគារកម្ពុជា
ឬក្រុមហ៊ុន)។

គ) កំណែបទពាក្យការងារពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ (តាមការស្នើសុំរបស់អ្នកប្រកាសការងារ) ។

៨១ ក្នុងការបង្កើនការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់កំពង់ស្ពឺ

(໘) ງົບສະໜາບາດສະໜາກຳລັງມີ, ສະໜາກຳລັງມີ, ສະໜາກຳລັງມີ, ສະໜາກຳລັງມີ.

(៥) បន្ទាប់ពីគូសបំពង់ចេញពីក្នុងទឹកដោយរហ័ស

ॐ नमो भगवते वासुदेवाय ॥

၁၈၂ ပဏ္ဍိတမောင်

အ၁၇ ပဏ္ဍိတမဂ္ဂါ။

៣១ បញ្ជាឱ្យទៅ ॥

គា ក្របីត្បូង១១

အ၊ ပုဂံကံ။

၁၇၂ ၁၈၂၇ ခုနှစ်

(១) អត្ថបទនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល៖

[illegible]

៣១ មនុស្សម្នាក់ឯងបំភ័យបាញ់

Palet 3

Indik Bhuta Yajnya

Pawos 15

- (1) Bhuta Yajnya inggih punika upakara-upacara biakala ring prathiwi lan kahyang an, sarwa prani lan upakara-upacara ring bhuta kala;
- (2) Upacara pabiakala ring sarwa prani luire :
 - ha. Ring sarwa tumuwuh kamargiang rikala Tumpek Pangatag (Saniscara Kliwon Wariga);
 - na. Ring sarwa ingon-ingon rikala Tumpek Andang (Saniscara Kliwon Uye);
 - ca. Upacara pakala-kalan manusa manut wiguna kabawos pabiakala;
- (3) Upacara pabiakala ring pertiwi, kahyangan lan babutan kawastanin macaru;
- (4) Pacaruan inucap ring ajeng nista, madya, utama manut wiguna kadi ring sor :
 - ha. Ekasata;
 - na. Pancasata;
 - ca. Panca sanak;
 - ra. Panca kelud;
 - ka. Balik sumpah;
 - da. Resi Gana;
 - ta. Tawur Agung;
- (5) Sajawaning kadi ring ajeng taler kawentenang upacara :
 - ha. Majot-jotan utawi yajnya sesa nyabran sasampun wusan maratengan;
 - na. Masapuh-sapuh rikala pacang wali ring pura;

Pawos 16

- (1) Nangken ngawarsa rikalaning Tilem Kasanga kawentenang Tawur Kasanga, katah kabawos ngrupuk, maka cihna pacang mapag rahina Panyepian benjangne;
- (2) Upacara Penyepian sasampun kamargiang pangrupukan benjang nyane patut kamargiang catur brata panyepian, luih ipun :
 - ha. Amati geni : tan kengin maapi-api;
 - na. Amati karya : tan kengin nyambut karya;
 - ca. Amati lalangan : tan kengin maoneng-onengan, masuara ghora, maklecan lan sapanunggilan ipun;
 - ra. Amati lelungan : tan kengin malancaran merika-meriki;
- (3) Pabratan inucap kamargiang saking semeng ngantos semeng benjang nyane.
- (4) Sang mamurug kecaping ajeng keni pamidanda manut pararem ring banjar/tempek soang-soang sane kamargiang antuk patilik desa (pecalang desa);
- (5) Riwus rahina Nyepi (benjangne) maka cihna pangawit Icaka Warsa anyar, patut soang-soang warga desa sami saling ngaksama (Dharma santhi);

Palet 4

Indik Manusa Yadnya

Pawos 17

- (1) Manusa Yadnya inggih punika upakara-upacara, dharmaning manusa, ngawit saking kamargiang dharmaning mapawarangan ngantos kamargiang upacara pawintenan;
- (2) Upacara kadi ring ajeng madudonan sakadi ring sor :
 - ha. Magedong-gedongan kamargiang risampun bobotane mayusa 6 sasih;

- na. Duk rare medal utawi embas (lekad rare);
 - ca. Kepus udel;
 - ra. Roras rahina;
 - ka. Tutug akambuhan (42 rahina);
 - da. Tigang sasih (3 sasih) ;
 - ta. Pawetuan/otonan (6 sasih);
 - sa. Tutug kelih (ngraja wadone, ngembakin lanange);
 - wa. Matatah/mapandes;
 - la. Mawiwaha;
 - ma. Mawinten;
- (3) Upakara-upacara inucap nista, madya utama manut sastra agama saha catur dresta, maka buatan desa dresta, ngawinang sima cara desa;

Palet 5
Indik Resi Yajnya
Pawos 18

- (1) Sang pacang madeg sulinggih, pandita utawi sadaka sane pacang muput yajnya patut masadok ring prajuru desa, kalih Parisadha Hindu Dharma;
- (2) Prajuru desa patut nitenin tur wenang ngalangin prade wenten kacihna lempas ring kakecap miwah drestane, tur sareng nyaksinin upacara saha nyobyahang ring paruman desa tegap rawuhing bisekannyane;
- (3) Krama desa patut ngaturang ayah sapamadeg miwah ring panglepasan sang sulinggih riwekas sane katuntun antuk prajuru;

Pawos 19

- (1) Sang Sulinggih patut ngarihinan ngayomin pamargin upacara ring wawidangan jagat (Desa Adat Bualu) sasampun punika wawu muputang yajnya kajebar jagat tiosan utawi kadura desa;
- (2) Krama Desa sareng nitenin katuntun antuk prajuru, mangda sahanan yajnya sane kamargiang kaicen pamuput olih sulinggih, Pandita utawi Pinandita manut kawenanganya soang-soang;

SARGAH EMPAT

SUKERTHA TATA PAWONGAN

Palet 1

Indik Krama

Pawos 20

- (1) Sane kabawos krama desa inggih punika kulawarga sane magama Hindu saha ngamong karang desa lan jumenek ring wawidangan desa;
- (2) Manut ring linggihnyane krama desa Bualu kepah dados 3 (tiga) luih ipun :
 - ha. Krama Adat inggih punika, krama sané nyarengin adat, magama Hindu , sampun marabian lan tedun mabanjar adat, mipil tur sareng nyungkemin kahyangan tiga, Desa Adat Bualu;
 - na. Krama tamiu inggih punika, krama saking dura Desa Adat Bualu, sane magama Hindu, nenten mipil sake-wanten sareng nyungkemin kahyangan tiga lan nganutin dresta desa adat Bualu;
 - ca. Tamiu, inggih punika kulawarga sane nenten magama Hindu, jenek ring wawidangan Desa Adat Bualu lan wantah sareng nyungkemin ring pawongan lan pale-mahan Desa Adat Bualu;

မဟာဗျူဟာ။

[illegible]

(ក) គ្រួសារបង្កើតឡើងត្រូវតែគ្របដណ្តប់ដោយការគាំទ្រពីសហគមន៍ ឬស្ថាប័នដទៃទៀត ដើម្បីធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់គ្រួសារ។

(១៧) គ្រូបង្ហាត់បង្រៀនបង្កើនចំណេះដឹង៖

[illegible]

គ។ គ្រូបងកាត់ហិរញ្ញវត្ថុសម្រាប់ការងារ
របស់ខ្លួនឱ្យបានល្អបំផុត។ គ្រូបង
ក៏បានជួយដល់ការងាររបស់
គ្រូបងផងដែរ។

៧) គ្រប់លក្ខណៈពិសេសនៃការប្រកួតប្រជែងរវាងប្រជាជន
 ក្នុងសង្គម ឬរវាងប្រជាជននិងរដ្ឋាភិបាល ឬរវាងប្រជាជន
 និងប្រព័ន្ធគ្រប់គ្រងសង្គម ឬរវាងប្រជាជននិងប្រព័ន្ធគ្រប់គ្រង
 ប្រជាជន។

၁၈၂။ ခြံမဟုတ်ဘဲ ဟိုတိုပုဂံနိကခြံမဟုတ်ပေ။ ကရုဏာအာဇာနည်၊
ဗုဒ္ဓ၊ ဝံမဟုတ်ဘဲ ဟိုတိုပုဂံနိကခြံမဟုတ်ပေ။

[illegible]

(២) គ្រូបកប្បនិម្មិតត្រូវសាងសង់ចំណុះឡើងវិញ។ គ្រូបកប្បនិម្មិត
សាងសង់តាមលទ្ធផលរបស់គ្រូបកប្បនិម្មិត។

(3) គ្រូបង្រៀនបទដ្ឋានសិស្ស (ប្រធាន) ក្រុមប្រឹក្សាភិបាល៖

၁၂။ ကံလွယ်ကူသောအားဖြင့် ပျက်စီးမှုကလေးများကလေးများ ပျက်စီးမှုကလေးများ
ပျက်စီးမှုကလေးများ

Manut ring kawentenan nyane krama desa adat Bualu wenten 4 soroh, luire :

- (1) Krama ngarep inggih punika krama sane ngayahang adat sane maagama Hindu tur sampun mawiwaha miwah mipil ring banjar adat pamekas ipun sutindih ring desa adat;
- (3) Krama sane tan ngarep, luire :
 - ha. Krama Paron : krama saking dura desa sane sampun masadok ring prajuru banjar lan desa, lan sampun madruwe karang pumahan, tur sampun jenek ngawit 6 (nem) sasih nyantos 10 (dasa) warsa ring wawidangan desa adat Bualu;
 - na. Krama Panyade : krama sane mewiwit saking Desa Bualu sane sampun matilar dados krama adat Desa Adat siosan, nanging waris ipun kantun ring Desa Adat Bualu turmaning mawali malih dados krama Desa Adat Bualu
 - ca. Krama Pangele inggih punika krama desa adat bualu, utawi krama saking dura desa sane wenten pakilitan ring krama pangarep lan jumenek ring krama ngarep;
 - ra. Krama daa taruna inggih punika krama sane mayusa 15 nyatos 30 warsa sane durung marabian;
 - ka. Krama datu inggih punika krama sane mayusa lintangan ring 30 warsa tur nenten naenin ngamargiang kramaning alaki rabi nyantos lampus;
- (3) Krama Balu inggih punika krama sane katinggalin sangkaning sane istri utawi sane lanang padem utawi sangkaning nyapian;
- (4) Krama balu kepah dados 4 (petang) soroh :
 - ha. Balu makrambian inggih puniks balu sane sampun madruwe pianak cucu durung marabian;

- គ) កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
ទី១
- ឃ) កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
ទី២
- ង) កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
ទី៣

បទប្បញ្ញត្តិ ២២

សេចក្តីសម្រេចរបស់គណៈកម្មាធិការ

(៣) កាតព្វកិច្ចបំពេញប្រតិបត្តិការ

២) សក្តានុពលសាងសង់គ្រប់គ្រងប្រតិបត្តិការ

គ) បំណងបំពេញប្រតិបត្តិការ

ឃ) សក្តានុពលសាងសង់គ្រប់គ្រងប្រតិបត្តិការ

(៤) បំណងបំពេញប្រតិបត្តិការ

២) កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
កាតព្វកិច្ចបំពេញប្រតិបត្តិការ

គ) កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ

ឃ) បំណងបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
ទី១

(៥) សំណើសុំសាងសង់គ្រប់គ្រងប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
និងសំណើសុំសាងសង់គ្រប់គ្រងប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ

(៦) យុទ្ធសាស្ត្រសាងសង់គ្រប់គ្រងប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ
កាតព្វកិច្ចបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ

សេចក្តីសម្រេចរបស់គណៈកម្មាធិការ

(៣) បំណងបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ

(៤) បំណងបំពេញប្រតិបត្តិការសាងសង់គ្រប់គ្រងប្រតិបត្តិការ

- na. Balu ngempu inggih punika balu sane kantun madruwe pianak kantun alit;
- ca. Balu ngatung inggih punika balu sane nenten madruwe pianak utawi santana;
- ra. Balu ngelisting inggih punika balu sane nenten madruwe pianak, arta warisan lan sameton.

Pawos 22

Tata caraning ngaranjing dados krama desa :

- (1) Ngawit dados krama desa inggih punika :
 - ha. Sangkaning ngamong karang desa;
 - na. Mawiwit pawiwahan;
 - ca. Sangkaning pinunas ngaraga;
- (2) Panemaya tedun makrama desa :
 - ha. Nyabran sasih kasanga saha majalaran antuk tatengeran arep ring krama sane ngamong ayahan desa;
 - na. Ngantos 6 (enem) sasih mawiwit pawiwahan;
 - ca. Marep ring krama Désa sané mawit saking ngarangin, kasulurang manut pararem;
- (3) Sang saking séwosan désa yaning sareng tedun makrama désa ring Désa Adat patut keni pecingkrem, sané ageng nyané kasulurang manut pararem;
- (4) Yan wénten krama saking séwosan désa sareng ngranjing makrama désa ring Désa Adat patut kadulurin antuk likita saking Desa wed nyane sané tegap lan jangkep;

Tata caraning ngaranjing dados tamiu :

- (1) Masadok ring Kelian Banjar manut ring pikamkam kadinasan;
- (2) Naur prabea manut pararem Banjar/Desa Adat;

ບາບາມີ ວຽງ

ທຳອິດ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

(໑) ທຳອິດ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

ບາ ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

ຄ ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໑) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໒) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໓) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໔) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

(໒) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

ບາ ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໑) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໒) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໓) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໔) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

໕) ສູນກາງ ຂໍບອກສິ່ງທີ່ມີຄວາມສຳຄັນທີ່ກ່ຽວຂ້ອງ

Tategenan miwah swadarma krama Desa Adat/pakraman luire :

(1) Tategenan krama luire :

ha. Krama ngarep, keni urunan miwah ayahan mamungkul;

na. Krama balu, keni ayah manut kawonganya :

1) Balu ngelisting, lanang utawi istri keni ayahan lanang utawi istri.

2) Balu makrambian, lanang utawi istri sane madruwe santana lanang utawi istri sampun mayusa 17 (pitulas) warsa keni ayahan balu;

3) Balu Nyapian, kadadosang luput papeson sake-wanten keni ayah manut arah-arahan banjar/Desa Adat/Pakraman yening balu lanang ayah lanang, balu isri ayah istri;

ca. Krama pangele, keni ayah-ayahan sakadi mararesik ring Kahyangan Tiga, banjar lan sane tiosan manut ring kawigunan;

(2) Krama Desa Adat kadadosang:

ha. Mapuankid utawi tan tedun ngayah luire :

1) Ritatkala mapawangunan makadi nasarin. ngerebin sanggah, piasan, bale daja, bale dangin, bale dauh, klumpu miwah pawon;

2) Ritatkala mayajnya, ngotonin, nyakapang, masa-ngih, mapasaksi, kicalan putra, sakit lan patirtan;

3) Maluasan utawi ngaluang;

4) Matepetin lan siosan, matepetin selami asasih;

5) Mapuankid sakit salami (tigang) rahina, nenten dados medal, yaning sampun arahina kenak (seger) mangda masadok ring prajuru;

គ។ កាលណាដែលប្រជុំគ្នាសម្រាប់សម្រេចយុទ្ធសាស្ត្រ(តំណែង)ប៉ុណ្ណោះ
មិនមែនឡើយ

ឆ។ រាល់ពេលដែលយើងសម្រេចយុទ្ធសាស្ត្រឡើយ យើងត្រូវតែប្រកាស
ឲ្យមតិរបស់មហាជនសាមញ្ញឲ្យបានឆាប់រហ័សស្របច្បាប់ឡើយ

ក។ បើក្នុងករណីនេះយើងត្រូវតែសម្រេចយុទ្ធសាស្ត្រ(តំណែង)ប៉ុណ្ណោះ
ឡើយ

(២) ដូច្នេះតើយើងត្រូវធ្វើដូចម្តេច?

ហ។ សម្រាប់ករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ?

គ។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

ឆ។ សម្រាប់ករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ?

ក។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

(៣) ដូច្នេះតើយើងត្រូវធ្វើដូចម្តេច?

ហ។ សម្រាប់ករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ? តើយើងត្រូវធ្វើដូចម្តេចឡើយ?

គ។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

ឆ។ បើក្នុងករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ? តើយើងត្រូវធ្វើដូចម្តេចឡើយ?

ក។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

(៤) ដូច្នេះតើយើងត្រូវធ្វើដូចម្តេច?

ហ។ សម្រាប់ករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ? តើយើងត្រូវធ្វើដូចម្តេចឡើយ?

គ។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

ឆ។ បើក្នុងករណីនេះយើងត្រូវធ្វើដូចម្តេចឡើយ? តើយើងត្រូវធ្វើដូចម្តេចឡើយ?

ក។ យើងត្រូវតែប្រកាសឲ្យមហាជនសាមញ្ញបានឆាប់រហ័សស្របច្បាប់

- na. Nyada mapiteges wusan ngayah, ri sampun mayusa 65 (enem dasa lima) warsa utawi lintang;
 - ca. Mogpog, ngetut ayah saha papeson antuk brana, manut pararem, majeng ring krama desa sane magenah ring tiosan Desa Adat/ Pakraman;
 - ra. Panyeledihi nyade wiadin nyuksukin ayah risampun mayusa 17 (pitulas) warsa;
- (3) Swadharmaning Krama Adat, luwiré :
- ha. Satinut ring sadaging Awig-awig, Pararem lan Pasuara Désa Adat;
 - na. Tan maren sareng mautsaha, mangda désané prasida nyujur patitis ring ajeng;
 - ca. Sayaga sareng natakin panes tis kértiyasan Désa Adat;
 - ra. Keni paturunan, peson-peson lan ayahan mamungkul;
- (4) Swadharmaning Krama Tamiu inggih punika :
- ha. Satinut ring tatiwak Désa Adat ngeninin indik ngupadi kasukertan Désa Adat ring sekala, niskala;
 - na. Tan kéngin nungkasin kértiyasan Désa Adat.
 - ca. Patut masadok ring kelian banjar ritatkala narima tamiu nyantos lintangan ring 24 jam;
 - ra. Ngaturang punia lan ayah ring parhyangan manut kabuatan;
- (5) Swadharmaning Tamiu, inggih punika :
- ha. Satinut ring tatiwak Desa Adat ngeninin indik pawongan lan palemahan;
 - na. Tan kengin nungkasin kertiyasan Desa Adat;
 - ca. Patut masadok ring kelian banjar ritatkala narima tamiu nyantos lintangan ring 24 jam;
 - ra. Keni punia manut pararem;

- (6) Krama desa adat Bualu utawi krama tamiu lan Tamiu sane nganggen lan ngalimbakang narkoba utawi napza ring wawidangan desa adat Bualu kakenanin pamidanda manut pararem lan sang malaksana kasuksara ring sang rumawos;

Pawos 24

Kapatutan krama lan tamiu:

- (1) Kapatutan Krama Adat sakadi ring sor :
- ha. Polih pasayuban saking desa;
 - na. Polih kasukertan miwah kasucian déwék, parhyangan miwah karang nyané;
 - ca. Polih kasukertan padruwén nyané sowang-sowang;
 - ra. Ngamedalang usul ritatkala wenten paruman ring desa sane mabuat;
 - ka. Dados prajuru ring banjar utawi desa;
 - da. Polih pamutus saking prajuru ritatkala wenten wicara;
 - ta. Polih laluputan manut pararem;
- (2) Kapatutan Krama Tamiu :
- ha. Patut madana punia ring Desa / Banjar Adat, manut pararem;
 - na. Polih pasayuban marupa pitulung rikañjekan katibén pañcabhaya;
 - ca. Polih pamutus saking prajuru ritatkala wenten wicara;
- (3) Kapatutan Tamiu :
- ha. Patut madana punia ring Desa / Banjar Adat, manut pararem;
 - na. Patut polih pasayuban marupa pitulung rikañjekan katibén pañcabhaya;
 - ca. Polih pamutus saking prajuru ritatkala wenten wicara;

- (4) Silih situnggil krama Désa, krama tamiu lan tamiu tan kadadosang ngajak wong wadon tuna susila ngranjing miwah ngrerep ring wewidangan Désa Adat Bualu, sapisira ugi sané piwal, patut keni pamidanda manut pararem;
- (5) Krama desa adat, krama tamiu lan tamiu tan kadadosang makta, nganggen, nyobyahang lan madruwe sahananing sarana, sane ten manut ring uger-uger Guru Wisesa, sapisira ugi sane mamurug, patut keni pamidanda manut pararem;

Pawos 25

Wusan dados Krama Désa :

- (1) Sangkaning :

ha. Lampus;

na. Pinunas ngaraga;

ca. Kanorayang, malantaran piwal ring Awig-awig miwah Pararem Désa, utawi tan satinut ring pituduh Prajuru sajeroning indik nyupat sikian, minakadi nenten prasida ngeséhin prawerti;

- (2) Sang wusan dados krama désa taler kabawos wusan mabanjar adat, mangda nenten kabawos empak ngulanting;
- (3) Sang wusan dados krama désa tan polih pah-pahan druwen désa utawi banjar, tur tan polih pasayuban malih sajeroning ala-ayu;
- (4) Sang kanorayang dados malih tedun makrama désa yaning sampun maseh parisolah ipun tur malarapan antuk katerima ring banjar adat sowang-sowang, maweweh pamogpog manut pararem;
- (5) Prade sangkaning rahayu patilare, polih lekita bukti patilar saking prajuru desa;

Ayah-ayahan krama.

- (1) Satunggil krama, manut paetangan nyane, keni ayah-ayahan sekadi ring sor :

ha. Ayahan utama inggih punika ayah sane kamargiang olih krama sane ngalaksanayang swadharmaning ekajati miwah dwijati.

na. Ayahan ngarep inggih punika ayah sane kamargiang olih krama sane dados krama adat, sane jangkep alaki rabi. Ayahan ngarep mapiteges paturunan, peson-peson miwah ayahan mamungkul;

ca. Ayahan balu inggih punika ayah sane kamargiang olih krama balu sekadi ring sor :

- 1). Balu makrambian, keni ayah lan urunan aparo;
- 2). Balu ngempu, keni ayah lan urunan aparo;
- 3). Balu ngatung, tan keni ayah, nanging keni urunan aparo;

4). Balu ngelisting, luput manuk;

ra. Ayahan daa taruna : luput manuk;

- (2) Soang-soang ayahan punika wantah kamargiang siki kemanten, manut kawentenan krama inucap;

- (3) Sahananing krama sané sampun munggah daa truna, soang-soang patut sareng ngayah sané kawastanin ayah daa truna;

- (4) Ayah daa truna punika kapupulang sajeroning Sekaa Truna;

- (5) Sekaa Truna punika patut wénten ring soang-soang Banjar Adat;

- (6) Krama Adat wenang nyada ayah, sané mateges mademang ayahan, yan sampun kapastika, luwiré :

ha. Sungkan tahunan;

na. Yan sampun madruwe pangentos utawi panyeledihi;

ສາ ກິມຍາຍຸດທະຍາ ໔໐ ປີ ໓

(ນ) ສຽງເກດສຽງເກດສຽງ

ບາ ອຸປະຕິຍຸດທະຍາ/ບາງປີ

ກ) ກິມຍາຍຸດທະຍາ/ສຽງເກດສຽງ

ຄ) ສຽງເກດສຽງ/ສຽງເກດສຽງ

ຕ) ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

ສາ ສຽງເກດສຽງ(ບາງປີ)ກິມຍາຍຸດທະຍາ/ສຽງເກດສຽງ/ສຽງເກດສຽງ

ສາ ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

ບາງປີ/ສຽງເກດສຽງ

ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

(ກ) ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

ບາ ອຸປະຕິຍຸດທະຍາ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

ສາ ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

(ຄ) ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

(ຕ) ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ/ສຽງເກດສຽງ

- ca. Risampun mayusa 60 warsa;
- (7) Krama Adat kadadosang :
- ha. Mapuangkid utawi tan tedun ngayah / parum :
- 1). Rikala nangun yajnya, kaluwasan masengker déwasa;
 - 2). Keni dadawuhan saking Guru Wisésa;
 - 3). Kapyalang luwiré sungkan, matepetin, kalayu sekaran, lan sakancan punika;
- na. Dados nyudi patajuh (panyeledihi) ring warga/krama tiosan, sané sampun munggah daa truna;
- ca. Dados mogpog utawi nutug ayahan antuk artha brana utawi ngampel, pradé makarya ring dura désa;

Pawos 27

Tata titi Krama Desa, krama tamiu lan tamiu sane nampi krama tamiu utawi tamiu :

- (1) Krama Desa utawi tamiu sané nampi krama tamiu utawi tamiu jantos marerepan, patut :

ha. Masadok ring kelian banjar, arahina saking ngawit marerepan ring genah sang narima;

na. Yaning krama tamiu utawi tamiu punika madunungan rawuh asasih, Kelian Banjar patut nuréksain kabuatan nyané madunungan, kadungang ring ilikita sané ninasang kabuatan ipuné;
- (2) Yening kabuatan nyané tan manut ring sané katinasang, Kelian Banjar wenang ngawaliang krama tamiu utawi tamiu punika;
- (3) Yaning krama tamiu utawi tamiu punika jenek rawuhing nem sasih taler durung kasadokang, krama desa utawi tamiu sané nampi patut kené pamidanda manut pararem;

បុរាណសាស្ត្រ

បុរាណសាស្ត្រ

- (៣) វិសាមញ្ញកិច្ចការក្នុងការបង្កើតនូវសេចក្តីស្រឡាត់ស្រឡាយ
បុរាណសាស្ត្រក៏ដូចជាសេចក្តីស្រឡាត់ស្រឡាយផងដែរ។
- (៤) វិសាមញ្ញកិច្ចការក្នុងការបង្កើតនូវសេចក្តីស្រឡាត់ស្រឡាយ
បុរាណសាស្ត្រក៏ដូចជាសេចក្តីស្រឡាត់ស្រឡាយផងដែរ។
- (៥) វិសាមញ្ញកិច្ចការក្នុងការបង្កើតនូវសេចក្តីស្រឡាត់ស្រឡាយ
បុរាណសាស្ត្រក៏ដូចជាសេចក្តីស្រឡាត់ស្រឡាយផងដែរ។

បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ

(៣) សាមញ្ញកិច្ចការ

(៤) សាមញ្ញកិច្ចការ

(៥) បុរាណសាស្ត្រ

សាមញ្ញកិច្ចការ

បុរាណសាស្ត្រ

- (៣) សាមញ្ញកិច្ចការក្នុងការបង្កើតនូវសេចក្តីស្រឡាត់ស្រឡាយ
បុរាណសាស្ត្រក៏ដូចជាសេចក្តីស្រឡាត់ស្រឡាយផងដែរ។

Pawos 28

Tata busana

- (1) Ring sejeroning ngeranjing ka jeroan Pura ring wewidangan desa adat bualu patut ngangen busana adat seinistanyane mekamben lan mesenteng sane anut;
- (2) Ring sejeroning ngemargiang ayah ayahan krama patut nganggen busana sane patut manut kadi adat lan budaya
- (3) Ritatkala ngemargiang pemuspan utawi nangkil ring Pujawali Pura ring wewidangan desa adat Bualu i krama patut nganggen busana sane sampun kasungkemin

Palet 2

/nrk Pamucuk Desa

Pawos 29

Pamucuk Desa Adat inggih punika :

- (1) Sabha Desa.
- (2) Kertha Desa.
- (3) Prajuru Desa.

Sabha Desa

Pawos 30

- (1) Sabha Desa, inggih punika paruman desa sane taler kabawos paruman agung desa adat sane kamiletin antuk krama maka sami miwah prajuru adat sami sane matatujon pacang nepasin sahananing wicara sane mawiwit saking awig-awig lan sane mapakilitan ring tata adat, agama, budaya miwah sahananing pidabdab pewangunan ring desa adat sane muatang pamutus ring sajeroning paruman agung;

- (2) Manut makadi dresta sane manggeh ring adat, sahananing pamutus-pamutus sane kamedalang tur kamanggehang ring desa adat dumogi panglaksanaan adat-istiadat prasida mamargi ajeg patut kaputusing ring sajeroning paruman desa sane mawasta sabha desa;

Pawos 31

Kertha Desa

- (1) Kertha Desa inggih punika genah prajuru desa lan krama desa adat nunas dharma tatimbang yening wenten nepasin daging awig-awig;
- (2) Swadharma Kertha Desa, wenang mapaica saluwuring dharma tatimbang ring Prajuru Desa, makadi :
 - ha. Indik prajuru desa sane singsal ngemargiang awig – awig;
 - na. Indik krama desa sane pacang nguwah nguwuhin awig-awig Desa Adat;
 - ca. Indik wenten wicara ring Desa Adat sane kasengguh perkara;
- (3) Kertha Desa patut ngicenin dharma tatimbang lan ngawantu prajuru desa lan krama desa yening wenten pikobet indik pamargin awig-awig;

Pawos 32

Tatacara Ngadegang Kertha Desa

- (1) Kertha Desa akeh nyane 1 diri nyantos 3 diri, manut kabuatan;
- (2) Sane dados kadegang Kertha Desa luwirnya :
 - ha. Mawiwit saking krama ngarep, naenin dados prajuru desa;
 - na. Wikan ring hukum adat / agama lan hukum Nasional;
 - ca. Ritatkala kacawis, mayusa sakirangnya 40 warsa,

ກ) ສາມາດພົບປຽກງາມໄດ້ທີ່ໃຊ້ງາມ/ບາງສາສະໜາ
ກຽດທາງສາສະໜາໄດ້ຢູ່ບໍ່ມີ

ບາງສາສະໜາ

ປຽກງາມ

(ກ) ສາມາດພົບປຽກງາມທີ່ໃຊ້ງາມ:

ບາງ ກຽດທາງສາສະໜາ

ກ) ບໍ່ມີ

ສາງ ບໍ່ມີ

ກ) ບໍ່ມີ

ສາງ ສາມາດພົບ

ດາງ ບາງສາສະໜາ

(ກ) ປຽກງາມ/ກຽດທາງສາສະໜາ:

ບາງ ບໍ່ມີປຽກງາມທີ່ໃຊ້ງາມ/ກຽດທາງສາສະໜາ

ກ) ບາງສາສະໜາທີ່ໃຊ້ງາມ

ສາງ ບາງສາສະໜາທີ່ໃຊ້ງາມ

ກ) ບາງສາສະໜາທີ່ໃຊ້ງາມ

ບາງສາສະໜາ

ທາງສາສະໜາທີ່ໃຊ້ງາມ

(ກ) ທາງສາສະໜາທີ່ໃຊ້ງາມ:

ບາງ ທາງສາສະໜາທີ່ໃຊ້ງາມທີ່ໃຊ້ງາມ (ບໍ່ມີ) ທາງສາສະໜາ
ທີ່ໃຊ້ງາມທີ່ໃຊ້ງາມ

ກ) ທາງສາສະໜາທີ່ໃຊ້ງາມທີ່ໃຊ້ງາມທີ່ໃຊ້ງາມ
ທາງສາສະໜາທີ່ໃຊ້ງາມທີ່ໃຊ້ງາມທີ່ໃຊ້ງາມ

- ra. Kasudi olih Prajuru Desa, utawi Tedung/Pamucuk
Desa suwen nyane dados Kertha Desa 5 warsa;

Pawos 33

Prajuru Desa

- (1) Sane kasinanggeh Prajuru Desa inggih punika :
- ha. Bandesa adat;
 - na. Patajuh
 - ca. Panyarikan;
 - ra. Patengen;
 - ka. Kasinoman desa;
 - da. Pesayahan;
- (2) Prajuru Desa/Banjar patut :
- ha. Mawiwit saking krama ngarep utawi krama adat/krama banjar adat;
 - na. Waras lan tan cacad angga pramana;
 - ca. Maparilaksana becik lan nenten cacad hukum;
 - ra. Jujur, pradnyan, wicaksana lan madruwe pangunadika lascarya ngayah;

Pawos 34

Tatacara Ngadegang Prajuru Desa

- (1) Tatacara Ngadegang Prajuru Desa :
- ha. Soang Banjar dados ngusulang 1 (siki) calon bandesa mawiwit saking krama ngarep
 - na. Kawentenang prawartaka pemilihan, kamanggalaning antuk Prajuru Desa sane lawas, kawantu olih kelian / prajuru banjar sane kasudi;

ສາ ສາທາລະນະສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ
ຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ

ກາ ບໍລິຫານສະໜັບສະໜູນກະຊວງການຄ້າຂາຍສິນຄ້າ
ຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ

ສາ ສາທາລະນະສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ

ສາ ສາທາລະນະສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ

- (໘) ປະຖຳກະຊວງການຄ້າຂາຍສິນຄ້າຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ
- (໙) ປະຖຳກະຊວງການຄ້າຂາຍສິນຄ້າຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ
- (໑໐) ສາທາລະນະສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ
ຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ
- (໑໑) ປະຖຳກະຊວງການຄ້າຂາຍສິນຄ້າຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ

ບາງສາທາລະນະສົມບູລີ

(໑໒) ກິດຈະກຳການຄ້າຂາຍສິນຄ້າຂອງສາທາລະນະສົມບູລີ

ສາ ບໍລິຫານສະໜັບສະໜູນກະຊວງການຄ້າຂາຍສິນຄ້າ

ສາ ບໍລິຫານສະໜັບສະໜູນກະຊວງການຄ້າຂາຍສິນຄ້າ

ສາ ບໍລິຫານສະໜັບສະໜູນກະຊວງການຄ້າຂາຍສິນຄ້າ

ກາ ສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ

ສາ ສາທາລະນະສົມບູລີປະຖຳກະຊວງການຄ້າຂາຍສິນຄ້າ

ສາ ບໍລິຫານສະໜັບສະໜູນກະຊວງການຄ້າຂາຍສິນຄ້າ
ຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ

ສາ ປະຖຳກະຊວງການຄ້າຂາຍສິນຄ້າຮັບຮູ້ຈັດໃຫ້-ຫຼາຍສາທາລະນະສົມບູລີ

- ca. Calon saking prajuru banjar kaselehin antuk prawartaka, raris kapastika wanten 2-3 calon bandesa;
 - ra. Pemilihan kamargiang ring wantilan pura desa utawi pura puseh, soang-soang kelian banjar patut nitenin lan nureksain pamargi pemilihan bandesa inucap;
 - ka. Calon sane kacawis paling makweh sane jayanti;
 - da. Bandesa wenang nyudi pangabih nyane;
- (2) Prajuru Desa kadegang 5 warsa apisan olih Paruman Agung Desa Adat;
 - (3) Prajuru sané wawu kepilih kaupasaksiang ring Pura Kahyangan Tiga utawi ring Pura Bale Agung;
 - (4) Sajawaning wénten parindikan sios, sang sampun puputing panumaya dados Prajuru, kengin kapilih malih apisan
 - (5) Prade Bandesa Adat mararyan, sadurung panumayan ipun, swadarman nyane kamargiang olih pangliman utawi petajuh nyane rawuh puputing panumaya;

Pawos 35

- (1) Ritatkala ngamargiang kasukerthan Desa Adat, Bandesa kawantu olih :
 - ha. Patajuh, pinaka Wakil Bandesa;
 - na. Panyarikan, pinaka Juru Surat;
 - ca. Patengen, pinaka Pangamong Druwén Désa;
 - ra. Kelian-kelian Banjar Adat;
 - ka. Kasinoman pinaka Juru Arah;
 - da. Pecalang sane nreptiang pamargi ritatkala wenten karya adat, budaya lan agama Hindu;
 - ta. Prajuru ring soang-soang Pura Desa, Puseh, Dalem lan sane tiosan sane dados amongan utawi panyiwian desa;

- (2) Ritatkala ngénterang kasukertan ring niskala, Bandésa patut masinggihang Pamangku Kahyangan Tiga miwah kahyangan desa tiosan;
- (3) Indik tata titi ngadegang pecalang, swadarma lan patitis ipun, kamanggehang manut pararem;

Pawos 36

- (1) Swadharmaning Bandésa Adat, inggih punika :
 - ha. Ngénterang paruman-paruman Désa Adat;
 - na. Ngénterang panglaksanaan sadaging Awig-awig miwah pamutus-pamutus Krama Désa, sané sinanggeh Pararem;
 - ca. Ngaraksa miwah nudonang tata-titiné migunayang arta brana druwén Désa;
 - ra. Nuntun saha ngénterang Krama Désa rawuhing warga Désa sami, ngu- padi kasukertan sekala lan niskala;
 - ka. Nuntun saha nyaksi upacara sangsaraning kahuripan sané mabuat;
 - da. Nuntun saha ngénterang Warga Désa, nginggilang Sang Hyang Agama, kasucian Kahyangan, kasucian Palemahan, kasucian Pawongan, miwah tata-titiné migunayang Sétra;
 - ta. Mawosin miwah niwakang pamutus marep ring wicara krama;
 - sa. Maka Duta Désa Adat, matemuang babawos ring sapa-sira ugi;
 - wa. Lan sané séwosan sané wénten pakilitan nyane ring Désa Adat.
- (2) Tata-titiné ngalaksanayang swadharma inucap ring ajeng, tan maren patut sati- nut ring daging Awig-awig, Pararem, dresta miwah pamutus paruman krama Désa Adat;
- (3) Panglaksanané ring ajeng patut kasobyahang ring Désa Adat, kapungkur ipun;

(៦) សូមគូប្បាងចម្លើយសូមក្នុងបញ្ជីសម្ភាសន៍ម្នាក់ៗដែលបានកំណត់
ដោយស្របតាមបញ្ជីសម្ភាសន៍។

បុរាណវិទ្យា ២២

ស្នងការិយាល័យ

ស្នងការិយាល័យស្រុកស្រែក្រវាត់ក្នុងខេត្តស្រះស្រីសោភ័ណភូមិសាស្ត្រ
ស្រុកស្រែក្រវាត់។

បុរាណវិទ្យា ២៣

ស្នងការិយាល័យ

ស្នងការិយាល័យស្រុកស្រែក្រវាត់ក្នុងខេត្តស្រះស្រីសោភ័ណភូមិសាស្ត្រ
ស្រុកស្រែក្រវាត់។

បុរាណវិទ្យា ២៤

ស្នងការិយាល័យ

ស្នងការិយាល័យស្រុកស្រែក្រវាត់ក្នុងខេត្តស្រះស្រីសោភ័ណភូមិសាស្ត្រ
ស្រុកស្រែក្រវាត់។

បុរាណវិទ្យា ២៥

ស្នងការិយាល័យ

ស្នងការិយាល័យស្រុកស្រែក្រវាត់ក្នុងខេត្តស្រះស្រីសោភ័ណភូមិសាស្ត្រ
ស្រុកស្រែក្រវាត់។

បុរាណវិទ្យា ២៦

ស្នងការិយាល័យ

ស្នងការិយាល័យស្រុកស្រែក្រវាត់ក្នុងខេត្តស្រះស្រីសោភ័ណភូមិសាស្ត្រ
ស្រុកស្រែក្រវាត់។

- (4) Sumakuta utawi sumanggup natak pamutus paruman Krama
Désa Adat, ngenenin swadharman sowang-sowang prajuru;

Pawos 37

Swadharmaning Petajuh

Swadarman Patajuh inggih punika ngawantu Bandesa ring widang
Parhyangan Pawongan lan Palemahan;

Pawos 38

Swadharmaning Panyariks

Swadarman Penyarikan inggih punika ngawantu Bandesa ngaryanin
saluir sewalapatra, nyatet inventaris desa tur nyuratang saluiring
pamutus pangrawos desa ring sangkepan;

Pawos 39

Swadharmaning Patengen

Swadarman Patengen inggih punika ngawantu Bandesa ngaryanin
utawi ngarincik sakaluwir pangranjing miwah pamedal jinah Desa
Adat lan ngupapira padruwen Desa Adat;

Pawos 40

Swadharmaning Kasinoman

Swadarman Kasinoman Desa, ngewantu Bandesa nyobyahang sewala
patra utawi pamutus pangrawos desa ring tempekan desa;

Pawos 41

Swadharmaning Pecalang Desa

Swadarman Pecalang Desa ngawantu Bandesa nreptiang pamargin
upakara yadnya, dharmaning Agama lan Dharmaning Negara.

Pawos 42

- (1) Wusan dados pamucuk desa adat, sangkaning :
 - ha. Lampus/padem;
 - na. Pinunas ngaraga;
 - ca. Swadharmananyane sampun puputing sengker;
 - ra. Kawusang/kanorayang olih krama desa duaning iwang pamargi, manawi nilar sasana;
- (2) Ngentosin, nguwusanang utawi nganrayang pamucuk desa adat, patut kamargiang ring sajeroning paruman agungdesa adat;

Pawos 43

Petias utawi olih-olihan prajuru desa luire :

- (1) Luput rerampen (peson-peson);
- (2) Polih tanding tengah;
- (3) Upon pecatu labha tegal;
- (4) Petias siosan manut pararem;

Palet 3

Indik Kulkul

Pawos 44

- (1) Kulkul ring desa luire :
 - ha Kulkul Pura;
 - na. Kulkul desa;
 - ca. Kulkul banjar/tempekan;
 - ra. Kulkul sekaa-sekaa;

(໘) ທາງອອກສາສະໜາພຸດ:

ບາ ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ຄາ ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

(໙) ທາງອອກສາສະໜາພຸດ:

ບາ ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ຄາ ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ຕ) ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ຕ) ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

(໑) ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

(໒) ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

(໓) ສາມາດບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

(໑) ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ບາ ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

ຕ) ບາງບຸກຄົນອາໄສຢູ່ໃນເມືອງ

- (2) Tabuh tatepakan kulkul desa:
 - ha. Atuludan lamban, tatengeran tedun ngayah;
 - na. Atuludan bulus, tatengeran kapancabhayan;
 - ca. Kalih tulus bulus painaka tengeran arthabhaya (kicalan artha);
 - ra. Tigang tulus bulus pinaka tengeran katunuan utawi gnibhaya;
- (3) Tengeran kulkul ring soang-soang bebanjaran:
 - ha. Kalih tulus bulus, tatengeran kicalan bajang utawi daha boya majalan ngarorod, prade pangrorodan suaran kulkul punika kalih tulus banban;
 - na. Kulkul kalayu sekaran :
 - 1) Atulud lamban, tengeran mitahuang (kulkul desa);
 - 2) Kalih tulus bulus lamban selantur ipun, nedunang banjar;

Pawos 45

- (1) Kulkul desa utawi banjar tan wenang katepak yening tan sangkaning pituduh prajuru desa, sajawaning tengeran kapanca bhayan;
- (2) Sang nepak tan sangkaning pituduh prajuru desa patut digelis atur supeksa maka buatan panepake, yan tan sapunika wenang sang mamurug kadanda manut parerem;
- (3) Kulkul sekaa-sekaa, samalih kulkul pondokan tan kalugra nyawerin sukat utawi tengeran kulkul desa/banjar prade mamurug taler kadanda manut pararem;

Palet 4

Indik Paruman

Pawos 46

- (1) Paruman/sagkepan ring Desa Adat Bualu wenten :
 - ha. Paruman desa/banjar kawentenang :
 - 1) Nyabran ngasasih, maka cihna tan pawarah-arrah, duaning sampun tetep panumaya manut pararem babanjaran soang-soang;

၅) ဆူပူ (ပုဂ္ဂိုလ်) ပါးစပ်ကား ပုဂ္ဂိုလ်

[illegible]

ສາ ບາງອາດຈະມີຄວາມກະຕືລືລົ້ນເຫຼືອ

(២) បញ្ចប់ការងារបំបែកផ្ទះសំបែកស្រូវស្រែស្រង់៖

[illegible]

គ) ឧត្តរាភារតកំណត់ចំនួននាក់ដាំសាបូបបន្ទាប់ពីបូជនា
សាស្ត្រឧត្តរាភារតកំណត់ចំនួននាក់ដាំសាបូបបន្ទាប់ពីបូជនា

[illegible]

៣) បទព្រហ្មក្សត្រាប្រយុត្តបក្ខបិ(ហិក្ខុបិ) ឫតិកាស្យាគតបក្ខ
ហិ

[illegible]

မဟာမိတ် ခဏ

[illegible]

- 2) Napkala (padgata kala) maka jalaran arah-arahan manut tatujon;
 - na. Sangkepan prajuru/dulu desa, kawentengan manut wiguna;
 - ca. Paruman sekaa-sekaa manut babuat;
- (2) Paruman desa utawi banjar madudonan sakadi ring sor :
 - ha. Prasida lumaksana ri sampun katedunin antuk sang patut ngamiletin kamang gala antuk tengeran kulkul miwah mabusana adat, saha tan kalugra makta gegawan lan tan maren ngarcana ring Ida Bhagawan Panyarikan maka sarana widhi widana cane;
 - na. Maka sarana jagi pangawit kalaksanayang sep-sepan *saha ri wusuh njawit kamanggang rawur dadosan agung alit* manut pararem;
 - ca. Tan kalugra ngawetuang suara ghora utawi byuta prade wenten makadi punika patut keni pamidanda bea pecamil kadi dandaning nguman-uman ring sabha;
 - ra. Pamutus babawos briyuk sapanggul (ingkup) punika kamanggehang;
- (2) Prade daging paruman tan kacumponin mangda prajuru desa/banjar ngilikang babawos, saha putusan nyane mangda kararemang antuk krama desa/banjar, samaliha prade tan prasida kasungkemin rawuh ping tiga, prajuru banjar wenang nunas bawos ring Kertha Desa manut undagan luire kamanggeh paingkupan prajuru, ngraris panglingsir, panguntat paruman;

Pawos 47

- (1) Sajeroning paruman desa, Bandesa Adat patut nyiarang pamargi ngenterang desa, pamekas nganinin indik:

၁၅၆

ha. Munjuk lungsuring pakraman saha ayah-ayah, sulur artha brana druwen desa;

na. Rencana prajuru nganinin usaha desa kapungkur;

- (2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin awig-awig;

Pawos 48

- (1) Sangkepan prajuru desa kawenang ngrincikang usaha desa kapungkur;
- (2) Sangkepan prajuru tan kawenang ngawedalang tategenan ring krama kaingkupin antuk krama desa;
- (3) Pamutus sangkepan prajuru ngawetuang paswara, maka pidaging pituduh sang ngawiwenang ngonekang pecak pararem krama desa;

Palet 5

Indik Padruwen Desa

Pawos 49

- (1) Padruwen Desa Adat Bualu sakadi ring sor :

ha. Kahyangan desa, luire :

- 1) Kahyangan Tiga;
- 2) Pura Melanting;
- 3) Pura Segara;
- 4) Pura Toya Ning;
- 5) Pura Prajapati;
- 6) Tugu Catuspata;
- 7) Pura Panataran;

na. Bale Desa;

- [illegible]

- ca. Tanah tegalan;
 - ra. Karang ayahan desa, karang ring ajeng paumahan;
 - ka. Palemahan setra makadi setra pakingsan, setra pangarep;
 - da. Palabha desa luire :
 - 1) Palabha pura, tegal malinggah 5,45 Ha;
 - 2) LPD (Lembaga Perkreditan Desa);
 - 3) Pasar Desa Adat;
 - 4) Karang desa;
 - 5) Piranti-piranti desa;
 - ta. Lelanguan, minakadi tetabuhan lan ilen-ilan;
- (2) Olih-olihan Desa Adat Bualu luire :
- ha. Olih-olihan saking palaba pura;
 - na. Urunan krama desa adat;
 - ca. Wantuan saking guru wisesa;
 - ra. Dana punia tiosan sane patut;
- (3) Nyabran paruman desa prajuru pangamong padruwen desa patut ngawentenang atur piuning indik munjuk lungsuring *padruwen krama desa*;
- (4) Sakalwiring padruwen desa patut wenten ilikitan nyane;
- (5) Tan kalugra ngadol utawi ngesahang padruwen desa yan tan kasungkemin antuk krama desa;
- (6) Prajuru desa wenang ngetangang pamupon laba pura lan sapanunggilan druwen desa;
- (7) Pikolih lan pamupon nyane kanggen prabea piodalan lan wawangunan ring pura;

បញ្ចូល ៤១
 ហិក្ខុនាមកាញ្ញត្ថវា
 បុរាណ ១០១

- គ្រប់ៗគ្នាធម៌វិសាលឆ័យស្រួលស្រស់បញ្ចូលស្រស់ស្រាយប្រាកដប្រជានេះ
- (ក) ប្រាជ្ញាញ្ញាណវិញ្ញាណក្ខន្ធមិច្ឆាត្រូវបានបង្កើតឡើងដោយឥន្ទ្រ
 - (ខ) បុរាណក្នុងឆ័យស្រួលស្រស់បញ្ចូលស្រស់ស្រាយប្រាកដប្រជានេះ
 - (គ) ឆ័យស្រួលស្រស់បញ្ចូលស្រស់ស្រាយប្រាកដប្រជានេះ
 - (ឃ) បញ្ចូលស្រស់ស្រាយប្រាកដប្រជានេះ

បញ្ចូល ៤២
 ហិក្ខុនាមកាញ្ញត្ថវា
 បុរាណ ១០២

- (ក) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ខ) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (គ) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ឃ) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ង) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ច) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ឃ) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ង) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ច) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ឃ) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ង) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ
- (ច) បង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្របង្កើតឡើងដោយឥន្ទ្រ

Palet 6
Indik Panyanggran Banjar
Pawos 50

Krama desa ri kala karya suka-duka, patut kasanggra antuk banjar luwire :

- (1) Prade ngwangun Pitra Yajnya utawi Manusa Yajnya, manut pinunas sang mayajnya;
- (2) Pangrombo utawi karya gotong-royong krama nganti ping tiga, salangkungan punika patut katuran pangu;
- (3) Pangu ri kala Pitra Yajnya anut abot yajnya, prade saking semengan nganti wengi, katuran pangu ping kalih;

Palet 7
Indik Pawiwahan
Pawos 51

- (1) Pawiwahan inggih punika patemoning purusa kalawan pradana malarapan panunggalan kahyun suka citta kadulurin upasaksi sekala-niskala;
- (2) Pamargin pawiwahane makadi ring sor :
 - ha. Pepadikan, kamanggala antuk pakrunan;
 - na. Ngarorod, ngrangkat rihin wawu kakrunayang;
 - ca. Nyeburin utawi santana nyeburin;
- (3) Pidabdab sang pacang mawiwaha patut :
 - ha. Sampun manggeh daha truna (prasida nganutin Undang-Undang Perkawinan);
 - na. Sangkaning pada rena, (tan kapaksa);
 - ca. Kasudiang prade pangambile sios agama;
- (4) Pawiwahan sane kapatutang ring desa, sakadi ring sor :
 - ha. Sampun kamargiang upacara pabyakala utawi upasaksi niskala;

(១) បរាញ្ញ្យាគម្យាគតត្ថក្នុងន័យវិកលិកសិក្ខ័យាធិបតេយ្យបរិបាក្យា។

[illegible]

២១ បញ្ជាក់ប្រព្រឹត្តិការណ៍សហស្សបញ្ចប់បញ្ចប់ការងារ

១) គណៈកម្មាធិការប្រតិបត្តិការសាងសង់ប្រព័ន្ធបណ្តាញស្រូវ

[illegible]

២១ ប្រាជ្ញត្ថកថាបទដ្ឋកថាបទសុត្តន្តបិដកសមាសសិរីវិញ្ញាណ
(ធម្មបទសិរីវិញ្ញាណ)

(3) អរច្ឆាតិបត្តិការ/បញ្ជូនការងារ

- na. Wenten upasaksi sakala saking prajuru sane pacang makelingan sajeroning indik pakramane pungkuran sasampune ngamargiang dharmaning alaki rabi pamekas indik ilikitan parabian makadi pacang ngaryanin akta perkawinan miwah sane tiosan;
- (5) Parabiane sane tan manut kadi ring ajeng kasinanggeh tan manut utawi tan sah;

Pawos 52

- (1) Sapa sira ugi pacang ngawarangan pakulawarganya patut masadok ring prajuru, salantur nyane prajuru maritatas, manut tan manut pamargi parabiane;
- (2) Pamargin Papadikan manut dudonan;
- ha. Pakrunan rawuh ping tiga, saha soang-soang malarapan :
- 1) Kapertama antuk canang;
 - 2) Kaping kalih antuk canang lan sajeng;
 - 3) Kaping tiga, antuk tipat bantal, kabawos pamuput papadikan.
- na. Risampun mapragat raris sang istri kajak budal ring pakubon sang lanang, saha kalanturang antuk pabiakala;
- ca. Mangda puput tumus sekala niskala raris kulawarga purusa makta pejati ring mrajan wadone;
- (3) Prade Ngerorod/Ngrangkat patut:
- ha. Reraman lanange ngawentenang pamalaku antuk duta saksi sakirangnya 2 (kalih) diri;
- na. Pagenahan antene tan kengin ring pakubon sang lanang sedereng mabiakala;
- (4) Sajeroning Pakrunan/panglukuan patut :

- ហ) គេបញ្ចូលហត្ថលេខាបញ្ជាក់ពីការចុះហត្ថលេខា។
- គ) គេហៅក្រុមហ៊ុនសាងសង់ផ្ទះបង់ប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ឃ) គេស្វែងរកស្ថានភាពបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ង) គេស្វែងរកស្ថានភាពបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ច) គេស្វែងរកស្ថានភាពបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ឆ) គេស្វែងរកស្ថានភាពបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- (១) បញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ហ) សាក្សីត្រូវតែបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ក) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ខ) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- គ) សាក្សីត្រូវតែបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ឃ) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ង) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ច) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- ឆ) គេបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ

បញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ

- (៣) សាក្សីត្រូវតែបញ្ជាក់ពីការបញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ
- (៤) ប្រាក់បញ្ញើប្រាក់បញ្ញើក្នុងឈ្មោះប្រាក់បញ្ញើ

- ha. Kamanggala antuk geng pangampura, majeng ring reraman wadone;
 - na. Kaigumang bawos indik idih-pakidih utawi palegayan arep ring pasewakan sang ngidih saha dewasa pakrabkambeyane pungkuran;
 - ca. Kacihnayang indik kapurusane utawi prade santana rajeg kajejerang, kapatut ngidih anak lanang sane kabawos pawiwahan nyeburin, tur ri sampun sulur pamerasan kategepin kamanggehang santana nyeburin;
 - ra. Prade tan terima, pejati pakrunan kamargiang jantos ping tiga;
- (5) Pakrabkambean mapiteges upacara tinas apadang (tinglas) mapikuren, duaning manut sakadi ring sor :
- ha. Sajeroning kabawos ambe, kalaksanayang ring sekala niskala antuk sarana jejauman miwah pawidi widana :
 - 1) Jejauman pinaka ngambe/ngadungang kayun soang-soang pakulawar gan wadonne;
 - 2) Widhi widhana pinaka pejati niskala nunas wadone ring pamrajan kamulan nyane;
 - na. Sajeroning bawos kerab kambe palaksana ring sekala :
 - 1) Antuk panyaksi krama banjar, duaning kakerabin manawi antuk tengeran suaran kulkul;
 - 2) Pamekas panyaksi prajuru saha ngilikitaang;

Palet 8

Indik Santana

Pawos 53

- (1) Santana wenten kalih sane kaucap pratisantana miwah santana paperasan;
- (2) Pratisantana inggih punika santana sane metu saking pawiwahan kapatut;

- (3) Prade pawiwahan tan ngawetuang santana kengin ngidih santana antuk upasaksi sekala niskala sane kawastanin santana paperasan;
- (4) Prade pawiwahan tan kapatut ngawetuang santana, mangda tan kantun kawastan in babinjat utawi astra patut kamanggala antuk panyangaskara;
- (5) Santana rajeg inggih punika, pratisantana wadon (pradana) sane kamanggehang lanang (purusa) tur risampun ngalaksanayang pawiwahan nyeburin;
- (6) Sang sane karsayang santana rajeg inucap mawiwit saking :
 - ha. Pratisantana wadon tunggal utawi pratisantana wadon yaning makasami pratisentana wadon;
 - na. Sampun kamanggehang dados pratisantana (purusa);
 - ca. Kapawiwahan kaceburin, kautsahayang antuk jadma sane magama Hindu utawi jadma sane maagama siosan sane sampun nglaksanayang pamarisuda raga utawi sudi wadani;
 - ra. Sane kamanggehang santana rajeg patut masadok ring prajuru banjar tur kelian banjar nyiarang ring banjar saha ngaturang ring prajuru desa adat;

Pawos 54

- (1) Ngangkat santana anut dudonan patut maka cihna artha brana pamerasan sane kasaksiang sekala niskala;
- (2) Sapa sira ugi krama pacang ngangkat santana patut masadok ring prajuru adat sanistane asasih sadurung pamerasan;
- (3) Prajuru Adat/Bandesada Adat kawakilin antuk kelian banjar adat nyobyahang ring sawidangan desa/banjar, manawi sang sapa sira ugi rumasa tan lila, mangda masengker kalih wuku sadurung pamerasan masadok ring Prajuru Adat/Bandesada Adat;

- (4) Prajuru Adat/Bandesas Adat digelis mawosin saha ngicenin pamutus nepek ring catur dresta miwah pararem;
- (5) Prade sulur pamerasan tan manut kecaping ajeng, prajuru adat/bandesas adat wenang ngandeg sang pacang ngamargiang pamerasan, saha ngicenin pamutus mangda kapuputang rihin babawosan manut sulur utawi wicaran nyane;

Pawos 55

- (1) Paperasan sane kapatut ring desa risampun maka cihna :
 - ha. Widhi widhana pamerasan;
 - na. Kasaksinin antuk prajuru desa sane makelingang utawi ngilikitayang;
 - ca. Kasobyahang ring wawidangan desane;
- (2) Sane kapatut peras anggen santana kadi ring sor :
 - ha. Jadma magama Hindu;
 - na. Kulawarga saking purusa, prade tan wenten kengin saking wadon, yaning taler tan wenten wawu kengin sakama-kama (saking kahyun);
 - ca. Kautamayang saking waris pancer kapurusan;
 - ra. Silih sinunggil mawiwit saking kulawarga tunggal sanggah utawi mrajan, paibon lan dadia, utawi ngambil anak tios sakewanten sang magama Hindu;
- (3) Kengin ngangkat santana langkung ring adiri, lanang wiadin wadon;

Palet 9
Indik Nyapian
Pawos 56

- (1) Pawiwahan prasida kawusang malarapan antuk palas marabian utawi kalayu sekaran;
- (2) Wusan mapikuren riantukan silih sinunggil lina mapiteges balu, makadi balu. lanang/istri;
- (3) Palas marabian inggih punika sangkaning mawiwit wicara kabawos nyapian;
- (4) Sang ayat palas marabian patut atur supekta indik pailikitan nyane rihin ring sang rumawos (Pengadilan Negeri) wastu tinas apadang pamutus nyane kabawos nyapian, wawu prajuru adat nyiarang kawentenannya ring desa saha keni pamelin kulkul manut pararem;

Pawos 57

- (1) Tata cara palas marabian sakadi ring sor :
 - ha. Nawur prabea pasaksi sinalih tunggil sami matenga;
 - na. Pagunakayan polih pahan pada;
 - ca. Pabekel tatadan soang-soang kakuasa niri-niri lan warisan kakuasa antuk purusa;
 - ra. Ngaweruhin miwah ngupajiwan pratisantana manut swadarmaning guru rupaka;
 - ka. Nawur pamidanda pangentos suaran kulkul manut pararem;
 - da. Ngelung jinah bolong maka cihna palas marabian;
- (2) Prade riwekas sang palas kacihna adung malih, patut :
 - ha. Ngamargiang pawiwahan malih;
 - na. Kadanda nikel saking palase manut pararem;

Pawos 58

- (1) Sang balu kabinayang dados :
 - ha. Balu luh wit santana (santana rajeg) miwah balu luh boya sentana;
 - na. Balu muani kapurusa (wit sentana) kapurusa miwah balu muani nyeburin (boya sentana nyeburin);
- (2) Swadarmaning balu inucap patut :
 - ha. Ngamanggehang patibrata tan kengin ngamargiang paradara/ drati krama;
 - na. Nguwasayang waris gunakaya, tan dados ngadol, ngadeang, makidihang lan siosan punika, sajawaning kabebasan saking pianak utawi kulawarga pinih tampek saking prabina prade okane kantong alit-alit;
 - ca. Kengin ngidih sentana prade wenten pidabdab sadurung sinalih tunggil ling, saha kabebasan antuk kulawarga sinanggeh kapurusa;
 - ra. Kawenangang mawiwaha malih yan wenten kabebasan manut aksara ring ajeng;
- (3) Balu kaucap tan pageh sakadi ring sor :
 - ha. Drati krama utawi paradara;
 - na. Matilar saking pakubon tan pasadok jantos 6 (enam) sasih;
 - ca. Lempas ring swadarma sios-siosan tan prasida ngesehin solah maprawerti arep ring pituduh kulawarga purusa.

Palet 10

Indik Warisan

Pawos 59

- (1) Warisan inggih punika artha brana saha ayah-ayahan ngupadi sukerta sekala niskala saking keluhuranya arep ring turunannya.
- (2) Karang sinanggeh warisan luire :

- ບາ ບຽບຮັກຮຸກ ອາດມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- ກໍ່ ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- ຄ ບຽບຮັກຮຸກ ອາດມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- (ຕ) ບຽບຮັກຮຸກ ອາດມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- ບາ ມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- ຄ ມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ
- ຂ ມີຜູ້ນຳມາຂຽນ ສະບັບສຳລັບສຳນັກຂ່າວ

ບາບາບາ ໒໐

- (ກ) ບາບາບາ ໒໐
- ບາ ບາບາບາ ໒໐
- ຄ ບາບາບາ ໒໐
- ຂ ບາບາບາ ໒໐
- (ຕ) ບາບາບາ ໒໐
- ບາ ບາບາບາ ໒໐
- ຄ ບາບາບາ ໒໐
- ຂ ບາບາບາ ໒໐
- (ຕ) ບາບາບາ ໒໐
- ບາ ບາບາບາ ໒໐
- ຄ ບາບາບາ ໒໐
- ຂ ບາບາບາ ໒໐
- (ຕ) ບາບາບາ ໒໐
- ບາ ບາບາບາ ໒໐
- ຄ ບາບາບາ ໒໐
- ຂ ບາບາບາ ໒໐

- ha. Druwe tengah, makadi tegal ayahan desa, kahyangan, pasuka siwa karang, lan sane siosan;
 - na. Pagunakayan, tatadan/jiwa dana, hutang piutang.
- (3) Wawu kengin kabaos warisan prade wenten :
- ha. Sang mapiturun (pawaris)
 - na. Katurunan (ahli waris);
 - ca. Artha brana tategenan (ayah-ayahan) maka cihna warisan

Pawos 60

- (1) Ahli waris, luire :
- ha. Pratisentana purusa.
 - na. Pratisentana (sentana rajeg);
 - ca. Sentana paperasan lanang utawi wadon;
- (2) Prade tan wenten sakadi ring ajeng sane kasinanggeh ahli waris inggih punika:
- ha. Turunan purusa pernah ngunggahang makadi rerama, lanang, pekak, selanturnia, rerame misan, mindon;
 - na. Turunan purusa pernah ke samping makadi kaponakan dimisan miwah mindon.
- (3) Swadarmaning ahli waris patut :
- ha. Nerima, saha ngutsahayang tetamian pahan kaluhuran nya, makadi ngarempon sanggah, mrajan, pura, saha pangupakarania miwah ayah-ayahan pawaris;
 - na. Ngabenang pawaris saha nglanturang upakara-upacara Pitra;
 - ca. Naurin hutang-hutang pawaris manut panglokika.

ບາບສີ ໔໗

ຢ່າງໃດກໍ່ຕາມ ບໍ່ມີການຕັດສິນໃຈໃນກໍລະນີນີ້:

- (໑) ກໍລະນີທີ່ຜູ້ບໍລິຫານໜີ້ສິນບໍ່ໄດ້ປະຕິບັດຕາມທີ່ຕັດສິນໃຈຂອງສານ ຫຼື ສານສູນຍາມສິດສານ
- (໒) ບາດກ້າຍທີ່ບໍ່ມີຜູ້ບໍລິຫານໜີ້ສິນ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໓) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໔) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໕) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໖) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໗) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໘) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໙) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ
- (໑໐) ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ

ບາບສີ ໔໘

(໑) ບາດກ້າຍທີ່ບໍ່ມີຜູ້ບໍລິຫານໜີ້ສິນ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ

ບາ. ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ

ຄ. ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ

ຄ. ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ ຫຼື ຜູ້ບໍລິຫານໜີ້ສິນບໍ່ມີສິດສານ

Pawos 61

Mungguwing waris kawaris ring Desa Adat kamargiang sakadi ring sor :

- (1) Risampun kalaksanayang pitra yadnya lan hutang-hutang pawaris buntas katawur, wawu warisan dados kaepah;
- (2) Para ahli waris sami polih pahan sangkaning pagunakayan, sajawaning karang/tegal ayahan desa kaemong antuk ahli waris sane kasinanggeh krama ngarep.
- (3) Sinalih tunggil ahli waris kengin tan polih pahan prade :
 - ha. Nilar kawitan lan sesananing agama;
 - na. Alpaka guru rupaka;
 - ca. Santana rajeg kesah mawiwaha utawi pratisentana nyeburin soang-soang kabawos ninggal kadaton.
- (4) Boya ahli waris, kengin muponin hasil manut dudonan, luire :
 - ha. Santana luh, selami durung kesah mawiwaha;
 - na. Balu luh wiadin muani nyeburin (soang-soang boya sentana);
- (5) Pawaris kengin maweweh ri kala maurip pinaka jiwa dana, tatadan/ bekel, maka cihna paweweh tetep ring okane sane kesah mawiwaha.

Pawos 62

- (1) Prade sajeroning pakulawargan wenten ahli waris langkungan ring adiri patut :
 - ha. Kawentenang paigum indik pedum waris inucap;
 - na. Yan tan prasida katunasang tatimbang ring dulu-dulu desa (Kerta Desa);
 - ca. Prade taler tan wenten cumpu ring panepas Kerta Desa, patut kedauhang ring Kerta Desa prade taler tan kacumponin, kengin katunasang ring sang rumawos (Pengadilan Negeri);

- (໘) ປຸກທາດກາຕິກຸສມບູຮານທາດປຸກ/ທາດປຸກທາດທິດທິດ
 ມາ ລໍ່ມີຄູ່ກຸບູຮານບໍ່ມີຄູ່ກຸບູຮານບາງບາງ
 ມາ ລໍ່ມີຄູ່ກຸບູຮານບໍ່ມີຄູ່ກຸບູຮານບາງບາງ
 ມາ ປຸກທາດຕັ້ງທາດຕັ້ງທາດຕັ້ງທາດຕັ້ງທາດ
 ພິທີພິທີບາງບາງ(ບໍ່ມີພິທີບາງບາງ)
- (໙) ປຸກທາດກຸສົນທາດກຸສົນທາດກຸສົນທາດກຸສົນທາດກຸສົນ
 ປຸກທາດກຸສົນທາດກຸສົນທາດກຸສົນທາດກຸສົນທາດກຸສົນ

- [illegible]

- (2) Prade karang inucap kaputungan, patut prajuru/dulu desa nibakang ring :
 - ha. Sang sinanggeh ahli waris manut pawos 61;
 - na. Sang kengin anggen sentana manut pawos 54;
 - ca. Prade taler tan wenten cumpu ring panepas Kertha Desa, kengin kautsahayang ring sang rumawos (Pengadilan Negeri);
- (3) prade jantos karang desa kaepah utawi kasepih patut suang-suang nedunin makrama desa ngarep;

SARGAH LIMA

SUKERTA TATA PALEMAHAN

Palet 1

Indik Karang, Tegal, lan Setra

Pawos 63

- (1) Krama Desa Pangemong karang paumahan, panegalan patut ngawentenang wates sane marupa tembok utawi pagehan;
- (2) Karang wiadin panegalan patut magaleng kadulu utawi kaluanan, tegesipun magaleng kaler wiadin kangin sane ngardi wates sane magenah ring tebenan (badelodan utawi badawuhan);
- (3) Yaning wenten karang desa kepah dados kalih utawi langkungan soang-soang kulawarga sane nanggap tur sane ngawentenang pamedalan patut nedunin makrama desa tur keni ayah ngarap;
- (4) Wates kawenangan/kadadosang ngangge tembok, pagehan miwah pal;
- (5) Yan wenten karang kabebeng, patut prajuru ngutsahayang wenten margi mangda sampunang pungkuran ngawetuang pikobet utawi wicara;
- (6) Prade wenten karang kaputungan wenang prajuru nibakang ring krama desa;

- (7) Yan wenten karang kaputungan wenang prajuru desa nibakang karang punika pertama ring turunan purusa pernah ngunggahang, ping kalih ring purusa pernah kasamping, ping tiga ring krama tiosan sane magama Hindu;
- (8) Karang Desa, Karang Paumahan, Panegalan kaupapira sakala niskala manut Sastra Agama Hindu;

Pawos 64

- (1) Tan wenang ngalah-alah karang, tegal, margi, genah sane sinanguh suci makadi kahyangan, setra lan sapanunggilan ipun;
- (2) Tan Wenang ngembahang toya, wit toyan hujan, toya wawalungan (limbah ternak), toya puwaregan (limbah dapur) lan sapanunggilan ipun kapakarangan tios;
- (3) Tan dados ngentungan/ngutang luwu, wangken wawalungan, tawulaning janma kapakarangan, tegal anak tios;
- (4) Tan wenang nunjel, nanem sawa yadiastun sawa karesian ring karang tegal/ panengalan;
- (5) Yan mamurug kadi kecap ring ajeng patut ngawaliang wit wicarane tur kawewehan pamrayascita manut dresta lan sastra agama sane kacumawisang ring pararem;

Palet 2

Indik Setra

Pawos 65

- (1) Setra wawidangan desa adat pastika wates nyane;
- (2) Setra desa adat inggih punika setra krama desa adat sane magama Hindu.
- (3) Indik migunayang setra patut masadok ring prajuru;

- (4) Nenten kapatutang makarya undung-undung utawi rumah kubur ring setra desa adat ;
- (5) Muah sane tiosan sane mapakilitan ring setra lan pangupapiran nyane;

Pawos 66

- (1) Silih sinunggil krama desa/banjar tan kalugra :
 ha. Ngalah-alah margi, karang ayahan desa; karang desa;
 na. Ngalah-alah tanah tegak kahyangan, lan setra, miwah sakancan tegak sinanggeh suci.
- (2) Prade wenten sakadi ring ajeng, sang ngalah-alah patut ngwaliang tanah inucap saha pamidanda sapatutnya kadulurin upacara ring genah suci sane kaalah-alah;

Palet 3

Indik Pepayonan

Pawos 67

- (1) Ngawit nandur pepayonan, tanem tuwuh patut adepa agung ngajeroang saking wates, prade jantos ngaliwat wates wenang kasepat gantungin;
- (2) Yening wenten pepayonan ngungkulin, samaliha mawastu mayanin kapisaga patut kawara antuk paiguman ping ajeng prasida sang nruwenang wit ngrebah utawi notor;
- (3) Prade sampun kawara taler tan wenten usaha sang nruwenang wit, sang rumasa katetehan/kajerihan wenang masadok ring prajuru, tur risampun kaparitas kalugra ngicalang wit inucap;
- (4) Sang keni pamidanda panyangaskara saha prabea manut pararem arep ring wewangunan sang karubuhan luire :

၁၁။ သံဃာတို့၏ ဓမ္မဗျူဟာတို့ကို ဟောပြောရာ၌ ပဉ္စပက္ခန္ဓာတို့ကို ဟောပြော

(១) គ្រូឲ្យសិស្សសរសេរច្បាប់ស្តីពីការគ្រប់គ្រងសិស្សសាលា។

បញ្ចូល ១៣
ហិរញ្ញប្បទាន ៣៣
បុរាណ ៤៥

(ក) សហគម្មត្រូវតែសម្របសម្រួលបែបបទស្រាវជ្រាវ ឬការងារផ្សេងៗ ដើម្បីឱ្យសមស្របនឹងបរិបទស្ថានភាព និងបរិបទសង្គម ក្នុងតំបន់នីមួយៗ។

(໘) ປຸກທາບຣົງຫຼັບກູ້ລູກຢູ່ເດີມຕົ້ນກູ້ລູກສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງ
ສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງ
ສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງສຳລັບກູ້ລູກໂບຍໂຮງຮຽນສູງ

[illegible]

(3) គ្រូបង្ហាញឱ្យសិស្សស្វែងរកព័ត៌មានអំពីប្រភេទសត្វផ្សេងៗទៀត ដែលមាននៅក្នុងតំបន់នោះ។

- ha. Sang nruwenang wit sinanggeh mayanin, prade pungkak
ngarubuhin wawangunan krama sios;
- na. Sang notor, munggul utawi ngrebah taru tur ngrubuhin
wawangunan krama sios;
- (5) Krama desa patut ngamanggehang kawerdian tanem tuwuh
sane ngawinan desane asri tur lestari;

Palet 4

Indik Wawalungan

Pawos 68

- (1) Sahanan warga desa sane mamiara wawalungan makadi bawi,
sampi miwah sane tiosan ri sampun mabelas utawi sampun
masaluk tali, patut sayaga nitenin negul/ nglogor mangda tan
ngarusakin karang utawi pabyanan krama sios. Bilih-bilih
jantos ngranjing ngaletihin kahyangan suci;
- (2) Prade wenten wawalungan malumbar utawi ngeleb ngarusakin
karang, pabyanan krama sios, ri sampun kawara kengin
kataban tur kadanda ngawaliang wit sane karusak saha nawur
panebas papiaran tatabanan manut panglokikan prajuru desa;
- (3) Prade jantos ngaletihin genah suci minakadi pamrajan
(Sangguh Kamulan), ri sampun kaparitas antuk prajuru
wenang sang nruwenang kadanda manut pararem lan
mrayascita genah sane kaletihin manut pararem, sapunika
taler prade nganti ngaletihin kahyangan desa utawi pura
pamaksan sabinaning patut kadanda taler mangda
ngamargiang pamrayascita manut pararem;
- (4) Krama desa patut nyarayanin wawalungan miwah sarwa prani,
tan kapatutang maboros paksi miwah nuba ulam lan siosan
punika;

ບຽງ ໑
ບົດສູ່ບຽງ ໑
ບາງ ໑

- (໑) ການສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ການສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
(໒) ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑

ບຽງ ໑
ບົດສູ່ບຽງ ໑
ບາງ ໑

- (໑) ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
(໒) ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑
໑. ບາງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑ ບົດສູ່ບຽງ ໑

Palet 5
Indik Wawangunan
Pawos 69

- (1) Nyabran ngawangun patut :
 - ha. Masadok ring prajuru, ping ajeng prade wawangunan sane mapakilitan ring wates;
 - na. Ngangge gaguat Asta Bhumi miwah gagulak Asta Kosala-kosali, sanistane manut patitis niskala;
 - ca. Tan nyayubin kapisaga;
- (2) Prade wawangunan jantos nyayubin, bilih-bilih temboke ring telenging wates ri sampun kawara tur kasadokang ring prajuru, wenang kadanda manut pararem, saha tembok inucap kagubar utawi sanistane mangda kakaryanang abangan;

Palet 6
Karesikan Desa Adat Bualu
Pawos 70

- (1) Satunggil Banjar sane wenten ring wawidangan Desa Adat Bualu mangda satata nitenin keasrian wawidangan nyane sane kamanggalaning olih Kelian Banjar Adat utawi Kelian Suka Duka suang-suang;
- (2) Sumangdan nyane keasrian desa adat punika satata makanten lestari miwah asri patut kapidabdabin antuk pamargi makadi ring sor :
 - Ha. Majeng ring palinggih sane wenten ring kahyangan panyungsungan desa patut karesikin olih pamangku pura inucap sane kawantu olih juru sapuh lan prajuru desa;

គ) វិសាមញ្ញកិច្ចបំបែកការប្រកាសសេចក្តីសម្រេចរបស់តុលាការ
ហ៊ុំផ្ទៃសហបូជនីយ៍សាមញ្ញសម្រាប់តុលាការស្តីពីការកាត់ទោស
រំលោភបំពានច្បាប់សហព័ន្ធនៃសហរដ្ឋអាមេរិក។

ឆ) បរាបូជនីយ៍សាមញ្ញកិច្ចបំបែកការប្រកាសសេចក្តីសម្រេចរបស់តុលាការ
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស

(៣) ក្រុមប្រឹក្សាសេចក្តីសម្រេចស្តីពីការកាត់ទោសសម្រាប់តុលាការ
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស

(៤) សម្រាប់ក្រុមប្រឹក្សាសេចក្តីសម្រេចស្តីពីការកាត់ទោសសម្រាប់តុលាការ
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស

សំណុំរឿងលេខ ០០២

ប្រតិច្ចាប្បសិទ្ធិសហព័ន្ធនៃសហរដ្ឋអាមេរិក

បញ្ជីលេខ ៣៣

ហ៊ុំផ្ទៃសហបូជនីយ៍សាមញ្ញសម្រាប់តុលាការ

បទបញ្ជាស្តីពីការកាត់ទោស

(៣៣) សម្រាប់ក្រុមប្រឹក្សាសេចក្តីសម្រេចស្តីពីការកាត់ទោសសម្រាប់តុលាការ
ស្តីពីការកាត់ទោសសម្រាប់តុលាការស្តីពីការកាត់ទោស

- Na. Ring sajeroning wawidangan palemahan kahyangan pa-nyungsungan desa, indik pararesikan punika patut kasanggra antuk kramaning gotong royong olih krama adat sane madudonan manut dresta sane manggeh ring desa adat Bualu lan manut pararem;
- Ca. Pararesikan ring sajeroning palinggih lan palemahan pura amongan manut warga kasuksara ring pangempon pura warga suang-suang makadi paibon, panti, dadia miwah sakancannyane;
- (3) Nenten kadadosang ngutang, ngentungang, sahananing wangke wawalungan kapakarangan, tegalan miwah margi agung ring sajeroning palemahan desa adat Bualu, prade wenten krama sane manggihin wangken wawalungan magenah ring wawidangan palemahan desa patut digelis katitenin mangda sampunang ngantos ngawetuang polusi (kabrebehan) bilih-bilih pacang prasida ngalimbakan pinungkan majeng ring krama;
- (4) Satunggil warga desa adat Bualu patut urati tur nelebin kasuk-smann ring sajeroning pidabdab rahayu sane mapituas rahajeng (seger/sehat) sakala niskala dumogi jagat lan warga desa adat Bualu satata mikolihang karajengan lan karahayuan, mawastu adat-istiadat sane manggeh prasida ajeg, asri lan lestari;

SARGAH NEMNEM
WICARA, BHAYA, DUSTA LAN PAMIDANDA

Palet 1

Indik Wicara

Pawos 71

- (1) Sane wenang mawosin makadi mutusang wicara ring desa adat inggih punika prajuru desa, sane madudonan makadi ring sor :

ហ។ ឆ្លើយតបប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា

គ។ ការគ្រោតទោសប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

(២) ព្រះបាទស្រីរាជវរ្ម័នទី៧

ហ។ ឆ្លើយតបប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា

គ។ ការគ្រោតទោសប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា

ឃ។ បុរាណវិទ្យាសាសនាបុរាណវិទ្យា

ង។ ការគ្រោតទោសប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

ច។ ប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

ប្រាសាទសំខេមប៊ុនសាសនាបុរាណវិទ្យា

(ក) សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

(ខ) សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

(គ) សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា
សាសនាបុរាណវិទ្យាសាសនាបុរាណវិទ្យា

- ha. Kelian Banjar, pradene sang mawicara sane patunggilan banjar;
 - na. Bandesa Adat prade sang mawicara sami-sami ring patunggilan desa, utawi sane mawicara banjar kalawan banjar tiosan sajerning desa adat;
- (2) Dudonan mawosin saha muputang wicara warga desa kadi ring sor :
- ha. Kaping ajeng kabawosin antuk kelian banjar;
 - na. Tan cumpu ring panepas kelian banjar katunasang ring panglingsir banjar;
 - ca. Paruman banjar tan katinutin raris nunasang ring bandesa adat;
 - ra. Bandesa Adat tan prasida muputang wicara sane wenten raris katincapang ring panglingsir desa sane kasinanggeh kerta desa;
 - ka. Prade taler pamatut kertha desa tan kacumponin, katunasang ring paruman desa sinanggeh wasananing pamutus sasampune polih fatimbang ring Majelis Alit, Majelis Madya miwah Majelis Utama lan sang rumawos (Pengadilan Negeri);

Pawos 72

- (1) Sahanan wicara mawiwit kacorahan sakaluire sinanggeh nungkasin daging awig-awig, paswara miwah pararem desa/banjar, patut digelis kabawosin tan nyantos pasadok;
- (2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang nunas bawos;
- (3) Panepase patut pastika nyantenang iwang patut malarapan antuk tri pramana (saksi, ilikita, bukti) miwah tan maren nepek ring catur dresta;

ບູຮູ້ໂຕ
 ບົດສູ່ສະໄໝ
 ບາງສາມ ບູຮູ້

- (1) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ (ສະໄໝ) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ
- (2) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ
- (3) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ

ບາງສາມ ບູຮູ້

- (1) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ (ສະໄໝ) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ
- (2) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ
- (3) ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ ບົດສູ່ສະໄໝ

Palet 2
Indik Bhaya lan Dusta

Pawos 73

- (1) Parindikan bhaya luire jiwa bhaya, artha bhaya (kapandangan), dura cara ring agama miwah sane lianan;
- (2) Sang manggihin kahanan jiwa bhaya, patut nepak kulkul bulus mapitulung manut pawos 44, angka (2), aksara, na;
- (3) Prade ring desa kahanan jiwa bhaya, patut desane ngalak-sanayang Bhuta Yajnya tur sang mayanin katur ring sang rumawos;
- (4) Prade wenten jadmamamisu utawi nguman-uman ring paruman majeng ring jadmamamisu, patut keni pamidanda marupa bea pacamil kadi dandaning nguman-uman ring sabha;

Pawos 74

- (1) Sang manggihin kahanan artha bhaya (kamalingan), patut ngulkul mapitulung manut ring pawos 44, angka, 2, aksara utawi sang kamalingan atur supeksa ring prajuru desa sane pacang nandanin saha mawuwuh panyangaskara prade wenten janma ngamaling barang sinanggeh suci;
- (2) Pratingkah mapailon ring dusta kabawos saruron, utawi prade wenten jadmamanggihin maling tan nyadokang ring prajuru jantos jadmamamisu nyaduang, patut kadanda kadi dandaning maling, makweh pangargan dandan nyane manut cacakan dusta kamalingan, tur prade rawuh ping tiga malaksana asapunika wenang kasukserah ring sang ngawiwenang;
- (3) Prade wenten jadmamanggih reramon, minakadi daun kalapa, ron, muah sane lianan tan pasadok ring sang nruwenang, prade kacunduk (ketara) patut kadanda kadi dandaning maling;

- (4) Yening wenten jadmā ngranjingin pakubon wiadin pakarangan tios ri kala suwung, mawastu sang madruwe karang kaicalan, wenang jadmā inucap katuwekang antuk madewa saksi ring Pura Bale Agung. Mangda tan katuwekang manut ring ajeng, asing-asing ngranjingin kubon jadmā sios sane suwung patut :
- ha. Matengeran suara (makaukan);
 - na. Nyantos sang nruwenang karang rawuh utawi masadok ring pangapit pinih tampek, maka buatan pangranjinge;
 - ca. Pamedal karangnya kasawenin, maka cihna pangarah ri kala suwung;

Palet 2

Indik Pamidanda

Pawos 75

- (1) Desa/banjar wenang niwakang pamidanda ring warga desa sane sisip;
- (2) Paniwak inucap kamargiang olih bandesa/kelian banjar;
- (3) Bacakan pamidanda luire :
 - ha. Ayahan kasisipan;
 - na. Danda artha (dosa, danda saha panikel paturunan);
 - ca. Rarampagan;
 - ra. Kadaut karang ayahanya, utawi kasepekan;
 - ka. Panyangaskara;
 - da. Kawaliang pipil nyane (kawusang makrama);
- (4) Pamidanda sane katiwakang patut masor singgih manut ring kasisipane;
- (5) Jinah utawi raja brana pamidanda ngranjing dados druwen desa/ banjar;

បុរាណសាស្ត្រ ២៤

- (៣) គ្រប់សាសនាដែលបានកើតឡើងពីមុននេះមក ត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
- (៤) បុរាណសាស្ត្រដែលបានកើតឡើងពីមុននេះមក ត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
 - ១. តាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
 - ២. តាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
 - ៣. តាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
 - ៤. តាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។

បុរាណសាស្ត្រ ២៥

- (៣) បុរាណសាស្ត្រដែលបានកើតឡើងពីមុននេះមក ត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
- (៤) បុរាណសាស្ត្រដែលបានកើតឡើងពីមុននេះមក ត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។
- (៥) បុរាណសាស្ត្រដែលបានកើតឡើងពីមុននេះមក ត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ៗ តាមការសម្រេចចិត្តរបស់គេ។

Pawos 76

- (1) Krama sane langkungan ring tigang paruman nglantur tan nawur urunan miwah dadandan wenang karampag;
- (2) Rarampagan ngangge tata cara, kadi ring sor :
 - ha. Kalaksanayang antuk prajuru kasarengin antuk krama desa tigang diri maka saksi;
 - na. Sang ngrampag madasar darsana ngambil barang utawi nyawenin tanem tuwuh, akehnya manut ring hutang sang karampag;
 - ca. Prajuru miteketang mangda barang-barang sane karampag digelis katebus, masengker awuku ring arahina pacang kadol;
 - ra. Sane patut kaimpasin sajeroning ngamargiang rerampagan inggih punika tan nganinin saluwir barang sane patut inggilang manut agama miwah mademang pangupa jiwa sang karampag;

Pawos 77

- (1) Prade sang pacang karampag ngwara (ngalengin) pamargi inucap mawastu sampun tan nganutin utawi nenten ngalinguang sadagingin awig-awig desa wenang jadma punika kapiteketin indik sulur miwah atiti krama dados krama desa adat mangda prasida nganutin sasanan krama manut pangajah Agama Hindu;
- (2) Prade nenten katinutin olih sang sane patut karampag, maparilaksana nyapa kadi aku, wenang karang desa sane kagenahin antuk jadma punika kadaut antuk desane utawi kasepekan;
- (3) Samalih yan purun taler mialangin pamargi kadi ring ajeng tan wenten sulur malih sawawaning kawaliang pipil nyane (kawusang makrama);

- (4) Pamidanda inucap ring ajeng keni buntas risampun sang kadanda punika ngamargiang :
- ha. Nunas geng pangampura ring krama desa riantukan nguak pasubhaya pecak;
 - na. Nawur prabea panguwak pasubhaya duk pacang karampag kadulurin pamrayascita;
 - ca. Prasida katampi malih makrama duaning sampun sida ngesehin solah prawertin nyane;

SARGAH PITU

NGUWAH-NGUWUHIN AWIG-AWIG

Pawos 78

- (1) Nguwah-nguwuhin awig-awig desa puniki kamargiang antuk paruman desa;
- (2) Paruman inucap mangda kadasarin antuk pakarsan krama desa adat yadiastun kamedalang antuk prajuru sinunggal wiadin sinarengan;
- (3) Awig-awig puniki kamargiang ngawit kaingkupin (kararemin);

Pawos 79

- (1) Sakalwiring sane wenten saderengnya patut kanutang ring sadagingin awig-awig puniki;
- (2) Sakalwiring sane durung kabawos sajeroning awig-awig puniki patut kamargiang manut tata cara sane sampun ketah mamargi kadulurin antuk pararem-pararem;

សំណុំរឿង

សាលាដំបូង

បទប្បញ្ញត្តិ ៥០

(ក) ឧបករណ៍កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល

(ខ) ឧបករណ៍កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល

បទប្បញ្ញត្តិ ៥១

(ក) ឧបករណ៍កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល... ឧបករណ៍
កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល... ឧបករណ៍
កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល

(ខ) ឧបករណ៍កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល... ឧបករណ៍
កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល... ឧបករណ៍
កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល

(គ) ឧបករណ៍កម្រិតសីតុណ្ហភាពបំបែកធាតុបញ្ចូល

បទប្បញ្ញត្តិ ៥២

សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

៤៣

SARGAH KUTUS

SAMAPTA

Pawos 80

- (1) Awig-awig puniki kawastanin Awig-awig Desa Adat Bualu
- (2) Awig-awig puniki kamargiang kasungkemin ring paruman Prajuru Desa Adat

Pawos 81

- (1) Awig-awig puniki kasungkemin ring paruman duk rahina Saniscara ping/pang, 12, Sasih kapitu. icaka warsa 1939 tanggal 30 Nopember 2017 ring kantor LPD Desa Adat Bualu;
- (2) Awig-awig puniki kelinggatanganin antuk Bandesa Adat kesarengin olih penyarikan, prajuru adat lan dinas saha kasaksinin antuk manggala desa makadi lurah lan prebekel, camat, majelis alit lan majelis madya miwah kapikukuh olih Bupati murdaning jagat Badung;
- (3) Luir sang ngalinggatanganin makadi ring sor :


Prajuru Desa Adat Bualu

Bendesa Adat,

H. Wayan Wita,
Kelian Banjar Adat Terora,


Ketut Rono.


Penyarikan,


I Nyoman Tarca Antika,
Kelian Banjar Adat Celuk


I Nyoman Gemblang.



ឧប្បករណ៍គណនីតាមសត្វ៖



សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព

Kelian Banjar Adat Peken,

I Nyoman Darwinta, SP.

Kelian Banjar Adat Penyarikan,


I Nyoman Sutika.

Kelian Banjar Adat Pande,

I Ketut Nesa, SE.

Kelian Banjar Adat Balekembar,

I Made Boli.

Kelian Banjar Adat Bualu,

I Nyoman Jarca Antika.

Kelian Banjar Adat Mumbul,

I Wayan Nukra .

Mangala Dinas pinaka saksi :

Kepala Lingkungan Terora,


I Ketut Suata, ST.

Kepala Lingkungan Celuk,

I Wayan Mampu, ST.

Kepala Lingkungan Peken,

I Made Sura Wijaya.

Kepala Lingkungan Penyarikan,

Nyoman Sueta, SE.


 ឆ័បឆ័បបំប្លែងស្ថានភាព
 ហេតុអ្វីហ្នឹង?


 ឆ័បឆ័បបំប្លែងស្ថានភាព
 ហេតុអ្វីហ្នឹង?

ឆ័បឆ័បបំប្លែងស្ថានភាព


ឆ័បឆ័បបំប្លែងស្ថានភាព

 ហេតុអ្វីហ្នឹង?


 ឆ័បឆ័បបំប្លែងស្ថានភាព
 ហេតុអ្វីហ្នឹង?


 ឆ័បឆ័បបំប្លែងស្ថានភាព
 ហេតុអ្វីហ្នឹង?

ឆ័បឆ័បបំប្លែងស្ថានភាព
 ហេតុអ្វីហ្នឹង?

Kepala Lingkungan Pande,

I Ketut Dendi.

Kepala Lingkungan Balekembar,

Nyoman Suro Artha, S.KOM.

Kepala Lingkungan Bualu,

I Nyoman Kariana Wirawan, S.pd.

Kepala Lingkungan Mumbul,

Nyoman Astawa, SH, MM, MH.

Camat Kuta Selatan,

I Made Widiana, S.Sos.M.Si.
NIP. 19650310 198602 1 004

Lurah Benoa,

Dwi Wikan Solo, Msi.
NIP. 196010091984041003


 ឧត្តមវិទ្យាសាស្ត្រស្រី
 ហិរញ្ញវត្ថុក្រសួង


 ឧត្តមវិទ្យាសាស្ត្រស្រី
 ហិរញ្ញវត្ថុក្រសួង



 ឧត្តមវិទ្យាសាស្ត្រស្រី
 ហិរញ្ញវត្ថុក្រសួង

ឈ្មោះសិស្សស្រី
 ឈ្មោះសិស្សស្រី
 ឈ្មោះសិស្សស្រី

Majelis Madya
Kabupaten Badung,


Ida Bagus Anom

Majelis Alit
Kecamatan Kuta Selatan,


I Made Retha, SH. Msi.

Murddha Pamikukuh
Bupati Badung,


AL NYOMAN GIRI PRASTA

Telah dicatatkan pada pemerintah Kabupaten Badung :

Hari :

Tanggal :

Nomor :